

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ
៣ខែដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
និង

របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេល

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន	អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
លេខចុះបញ្ជីពាណិជ្ជកម្ម	០០០១២៨២៩
ទីស្នាក់ការចុះបញ្ជី	អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ភាគទុនិក	LOLC Asia Private Limited TPC-ESOP Co., Ltd.
ក្រុមប្រឹក្សាភិបាល	លោក Brindley Chrisantha Gajanayake de Zylva ប្រធានក្រុមប្រឹក្សាភិបាល លោក Indrajith Wijesiriwardana សមាជិក លោក Chitral Nalin Wijesinha សមាជិក លោក Dulip Rasika Samaraweera សមាជិក លោក Francisco Kankanamalage Conrad Prasad Nirosh Dias សមាជិក
គណៈកម្មាធិការប្រតិបត្តិ	លោក សុខ រឿន ប្រធាននាយកប្រតិបត្តិ លោក សុខ សុផល អនុប្រធាននាយកប្រតិបត្តិ/ប្រធាននាយកហិរញ្ញវត្ថុ លោក ដាំប៊ូ ឌូលីប៊ូសាន ប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន អ្នកស្រី ស្វ័យ សុខីណា ប្រធាននាយិកាគ្រប់គ្រងហានិភ័យ លោក ភីរេក ហេរ៉ាអែមប៊ីភីទីយ៉ា ចាន់ណាកា ប្រធាននាយកបណ្តាញចែកចាយ អ្នកស្រី ឈាង កញ្ញា ប្រធាននាយិកាប្រាក់បញ្ញើ អ្នកស្រី ឡេង ថារី នាយិកានាយកដ្ឋានធនធានមនុស្ស អ្នកស្រី កែវ តារាទី នាយិកានាយកដ្ឋានហិរញ្ញវត្ថុ អ្នកស្រី ទ្រី សូឡា នាយិកានាយកដ្ឋានវត្តមាន លោក ប៊ុន បែលឡា នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន លោក តេង ភាព នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង កញ្ញា ហ៊ឺង លីហ្វឺង នាយិកាស្តីទីនាយកដ្ឋានច្បាប់និងប្រតិបត្តិតាម លោក ចាន់ សារឿង នាយកនាយកដ្ឋានអាជីវកម្ម អ្នកស្រី អ៊ុន ស្រីវត្ថុ នាយិកានាយកដ្ឋានសេវាឌីជីថល លោក មុត ពិសី នាយកនាយកដ្ឋានឥណទាន លោក ទុន កង នាយករងនាយកដ្ឋានឥណទាន
សវនករ	ខេភីអឹមជឺ ខេមបូឌា

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

មាតិកា

	ទំព័រ
សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ – ៣
របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៤
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៥
របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៦
របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល	៧
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៨ – ៤៤



អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
LOLC (Cambodia) Plc.

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្ស សូមបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

១	លោក Brindley Chrisantha Gajanayake de Zylva	ប្រធានក្រុមប្រឹក្សាភិបាល
២	លោក Indrajith Wijesiriwardana	អភិបាល
៣	លោក Chitral Nalin Wijesinha	សមាជិក
៤	លោក Dulip Rasika Samaraweera	សមាជិក
៥	លោក Francisco Kankanamalage Conrad Prasad Nirosh Dias	សមាជិក

តាមមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង រាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ បម្រែបម្រួលមូលធន និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ដែលបានបញ្ចប់ដោយ អនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។

តំណាងឲ្យក្រុមប្រឹក្សាភិបាល៖

លោក Brindley Chrisantha Gajanayake de Zylva

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៥



KPMG Cambodia Ltd
 GIA Tower, Sopheak Mongkul Street, Phum 14
 Sangkat Tonle Bassac, Khan Chamkar Mon
 Phnom Penh, Cambodia
 +855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ជូនចំពោះភាគទុនិករបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលបានភ្ជាប់មកជាមួយ របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដូចបានបង្ហាញនៅទំព័រទី៤ ដល់ទី៤៤ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ របាយការណ៍ចំណេញបូជា និងលទ្ធផលសម្ព័ន្ធផ្សេងៗសង្ខេបចន្លោះពេល បម្រែបម្រួលមូលធន និងលំហូរទឹកប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ និងកំណត់សម្គាល់ពន្យល់ផ្សេងៗទៀតទៅលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងបង្ហាញនូវភាពត្រឹមត្រូវនៃ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដោយផ្អែកលើការធ្វើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដាអន្តរជាតិនៃកម្ពុជា សម្រាប់កិច្ចការងារត្រួតពិនិត្យលេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួតពិនិត្យ លើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការសាកសួរព័ត៌មានជាពិសេសសាកសួរបុគ្គលដែល មានភារៈទទួលខុសត្រូវលើបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ ហើយធ្វើការវិភាគ និងអនុវត្តនូវនីតិវិធីត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាង ការធ្វើសវនកម្ម ដែលអនុលោមតាម ស្តង់ដាសវនកម្មអន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ ការត្រួតពិនិត្យមិនអាចឲ្យយើងខ្ញុំ ផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាជាសារវន្តទាំងឡាយ ដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មនោះឡើយ។ ហេតុដូច្នេះយើងខ្ញុំមិនបញ្ចេញមតិសវនកម្មនោះទេ។



សេចក្តីសន្និដ្ឋាន

ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយដែលបានទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឲ្យយើងខ្ញុំជឿថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយ មិនត្រូវបានរៀបចំជាសារវន្តស្របតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៨ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”នោះឡើយ។

តំណាងក្រុមហ៊ុន **ខេត្តអ៊ីមជ្វី ខេមបូឌា**


ហ្គេក ឆាន
K P M G CAMBODIA LTD.
ជាមេត្តាការពេលជាតិដ៏ពេញ

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ពាន់រៀល	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ពាន់រៀល	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ដុល្លារអាមេរិក (កំណត់ សម្គាល់ ២(ខ))	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ដុល្លារអាមេរិក (កំណត់ សម្គាល់ ២(ខ))
ទ្រព្យសកម្ម					
សាច់ប្រាក់ ក្នុងដៃ		១០២.៤១៥.២៩១	១០៨.០២១.៣៩០	២៥.៦០៣.៨២៣	២៦.៨៣៧.៦១២
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ					
ធនាគារជាតិនៃកម្ពុជា		១៦៨.៧៦៩.២៩៣	២២១.៧១៤.៣៧៩	៤២.១៩២.៣២៣	៥៥.០៨៤.៣១៨
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា		៥៧១.៧៩៧.៣៥២	៥៥៦.៧៧៤.១៤៧	១៤២.៩៤៩.៣៣៨	១៣៨.៣២៨.៩៨១
កាធិនិយោគលើមូលបត្រតាមរំលស់ថ្លៃដើម	៦	៣.៣៧២.៨៩១	៣.៣៣៩.៩៦០	៨៤៣.២២៣	៨២៩.៨០៤
កាធិនិយោគទុនក្នុងក្រុមហ៊ុនសមាគម	៧	៤.០០០.០០០	-	១.០០០.០០០	-
ទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប					
ក្នុងលទ្ធផលលម្អិតផ្សេងៗ		៦០.០០០	៦០.៣៧៥	១៥.០០០	១៥.០០០
ឥណទាននិងបុរេប្រទានតាមរំលស់ថ្លៃដើម	៨	៥.០៩៥.៧៨៣.៧០៥	៥.១៣៥.៩៧០.៩៩២	១.២៧៣.៩៣៥.៩២៦	១.២៧៦.០១៧.៦៣៨
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	៩	៣៤២.៨៤២.៤៤៣	៣៣៩.៨៦៨.៣៩០	៨៥.៧១០.៦១១	៨៤.៤៣៩.៣៥២
ទ្រព្យនិងបរិក្ខារ	១០	៨.៤៣៩.៤០៦	៩.៦២៤.៥៤៥	២.១០៩.៨៥២	២.៣៩១.១៩២
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១១	៣១.២១៩.០៥២	៣០.៦៤០.៦៥៩	៧.៨០៤.៧៦៣	៧.៦១២.៥៨៦
ទ្រព្យសកម្មអរូបី	១២	១១.៥២២.៩៥២	១១.៨១៤.២០៥	២.៨៨០.៧៣៨	២.៩៣៥.២០៦
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម		៣២.០៥៦.៥១៩	២៣.៥៤៣.៧០៧	៨.០១៤.១៣០	៥.៨៤៩.៣៦៨
ទ្រព្យសកម្មផ្សេងៗ		២៥.៣១១.៦៤៣	២០.៧៨៧.៨៧៦	៦.៣២៧.៩១០	៥.១៦៤.៦៩០
ទ្រព្យសកម្មសរុប		៦.៣៩៧.៥៥០.៥៤៧	៦.៤៦២.១៦០.៦២៥	១.៥៩៩.៣៨៧.៦៣៧	១.៦០៥.៥០៥.៧៤៧
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើពីធនាគារនិង					
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	២៦៨.៥៩២.៧៧២	៣៣៦.៩៥៦.៦៨៩	៦៧.១៤៨.១៩៣	៨៣.៧១៥.៩៤៨
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.៧៨៧.៩០០.៨៤៥	៣.៦៩៣.៥៩៣.៧៤៧	៩៥៦.៩៧៥.២១១	៩១៧.៦៦៣.០៤៣
ប្រាក់កម្ចី	១៥	៥១២.៥២១.៥៩២	៥៩២.៤៧៨.៩១៦	១២៨.១៣០.៣៩៨	១៤៧.១៩៩.៧៣១
អនុបំណុល	១៦	១៧៥.៦៦១.៨៩២	១៧៥.៩៧៨.២៧៧	៤៣.៩១៤.៤៧៣	៤៤.៤៦៦.៦៥៣
បំណុលភាគីសន្យា	១៧	២៩.៤៦៣.៨៨៤	២៨.៨៥៩.៧៦៥	៧.៣៦៥.៨៩៦	៧.១៧០.១២៨
បំណុលពន្ធលើប្រាក់ចំណេញ		១០.៧១៨.១៤៩	២៨.១១៦.៣៥៨	២.៦៧៩.៥៣៧	៦.៩៨៥.៤៣១
អត្ថប្រយោជន៍បុគ្គលិក		៣.៨៣៥.៥១០	១.៨២៦.៦៥២	៩៥៨.៨៧៨	៤៥៣.៨២៧
បំណុលផ្សេងៗ		២២.៧០០.៩៧២	៣៧.៣៤៣.៨៣២	៥.៦៧៥.២៤៣	៩.២៧៧.៩៧០
បំណុលសរុប		៤.៨១១.៣៩៥.៣១៦	៤.៨៩៨.១៥៤.២៣៦	១.២០២.៨៤៨.៨២៩	១.២១៦.៩៣២.៧៣១
មូលធន					
ដើមទុន	១៧	៤២៤.៣៧៧.៤០០	៤២៤.៣៧៧.៤០០	១០៣.៩៦៩.២១៨	១០៣.៩៦៩.២១៨
ប្រាក់ចំណេញរក្សាទុក		៦០៥.២៦១.៧៣២	៥៧៨.៤០៩.៧៣៧	១៤៨.៣០៣.៧២១	១៤១.៦១៤.១៥៧
ទុនប្រុងទុកទៅ		៣៨០.៤១៥.១១៦	៣៨០.៤១៥.១១៦	៩៣.៧៦៨.៩៥១	៩៣.៧៦៨.៩៥១
ទុនប្រុងតាមបទប្បញ្ញត្តិ		៤៤.៤៨៩.៥៥៥	៤៩.១៩២.៧០៨	១០.៩៦៣.៣១៩	១២.១៣៩.១០៧
ទុនប្រុងផ្សេងៗ	១៨	១៣១.៦១១.៤២៨	១៣១.៦១១.៤២៨	៣២.៦៧៩.៧៩១	៣២.៦៧៩.៧៩១
ទុនប្រុងពីការប្តូរបិយប័ណ្ណ		-	-	៦.៨៥៣.៨០៨	៤.៤០១.៧៩២
មូលធនសរុប		១.៥៨៦.១៥៥.២៣១	១.៥៦៤.០០៦.៣៨៩	៣៩៦.៥៣៨.៨០៨	៣៨៨.៥៧៣.០១៦
បំណុលនិងមូលធនសរុប		៦.៣៩៧.៥៥០.៥៤៧	៦.៤៦២.១៦០.៦២៥	១.៥៩៩.៣៨៧.៦៣៧	១.៦០៥.៥០៥.៧៤៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្លោះពេលនេះ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបន្ថែមពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

		ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	កំណត់ សម្គាល់	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ពាន់រៀល	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ពាន់រៀល	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ដុល្លារអាមេរិក (កំណត់ សម្គាល់ ២(ខ))	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ដុល្លារអាមេរិក (កំណត់ សម្គាល់ ២(ខ))
ចំណូលការប្រាក់	១៩	២២៦.០១០.៥៨៧	២១៦.៩៥៦.១៦០	៥៦.២៦៣.៥២៧	៥៣.២៩៣.០៨៨
ចំណាយការប្រាក់	១៩	(៧៩.៧៣៨.៤៩៨)	(៩១.៧៤៥.១១២)	(១៩.៨៥០.២៦១)	(២២.៥៣៦.២៥៩)
ចំណូលការប្រាក់សុទ្ធ	១៩	១៤៦.២៧២.០៨៩	១២៥.២១១.០៤៨	៣៦.៤១៣.២៦៦	៣០.៧៥៦.៨២៩
ចំណូលកម្រៃជើងសារ		៤.៣៥៣.៩៣៤	៤.៩៧៥.៤១៦	១.០៨៣.៨៧៧	១.២២២.១៦១
ចំណាយកម្រៃជើងសារ		(១៩៦.០៩៦)	(១៤៩.៧៧៣)	(៤៨.៨១៧)	(៣៦.៧៩០)
ចំណូលសុទ្ធពីកម្រៃជើងសារនិងប្រាក់កម្រៃ		៤.១៥៧.៨៣៨	៤.៨២៥.៦៤៣	១.០៣៥.០៦០	១.១៨៥.៣៧១
ចំណូលប្រតិបត្តិការផ្សេងៗ		៣.៣០៩.០៣៣	១.៥៩១.១៦៩	៨២៣.៧៥៧	៣៩០.៨៥៥
ខាតផ្សេងៗ-សុទ្ធ		(២៧៨.៥៣៩)	(៧.៧៤៧.៩៦៨)	(៦៩.៣៤០)	(១៩.០៣២.១០០)
ខាតពីការចេញចុះតម្លៃឥណទាន	២០	(៧៦.២១៦.៨០៥)	(៣០.២៩៩.០៣៧)	(១៨.៩៧៣.៥៦៤)	(៧.៤៥២.៦៥២)
ចំណេញសុទ្ធពីការឈប់ទទួលស្គាល់ទ្រព្យ សកម្មហិរញ្ញវត្ថុរាល់ដែលតាមរយៈស្របដើម		២.២៥៧.៧៦១	២.២៧៩.៨២២	៥៦២.០៥២	៥៦០.០១៥
ខាតពីប្រតិបត្តិការផ្សេងៗសុទ្ធ		(៧០.៩២៥.៥៨១)	(៣៥.៣៦៥.១៣៦)	(១៧.៤៥០.០៦២)	(៨.៣៣៤.៩៩៧)
ចំណាយបុគ្គលិក	២១	(៣៦.១៣១.២០២)	(៣៩.០៤៩.៣៨៨)	(៨.៩៩៤.៥៤៤)	(៩.៥៩២.០៧៨)
ចំណាយរំលស់		(៣.៥៩៤.៣៥៣)	(៣.៩៧៤.១១២)	(៨៩៤.៧៨៥)	(៩៧៦.២០០)
ចំណាយប្រតិបត្តិការផ្សេងៗ		(១៣.៣០២.០៩១)	(១៥.០៤៩.៣៦៦)	(៣.៣១១.៤៤៩)	(៣.៦៩៦.៧២៥)
ប្រាក់ចំណេញមុនដកពន្ធលើប្រាក់ចំណេញ		២៦.៨៧៣.៧៣១	៣៧.៧៨៧.៨៥១	៦.៥៩០.៤២៣	៩.២៨២.២០៥
ចំណាយពន្ធលើប្រាក់ចំណេញ	២២	(៤.៣២៤.៨៨៩)	(៩.១១៥.៥០៧)	(១.០៧៦.៦៤៧)	(២.២៣៩.១៣២)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		២២.៥៤៨.៨៤២	២៨.៦៧២.៣៤៤	៥.៥១៣.៧៧៦	៧.០៤៣.០៧៣
លទ្ធផលលម្អិតផ្សេងៗ៖					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញ នៅក្នុងចំណេញឬខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	២.៤៥២.០១៦	៣.៩៣០.៦៨២
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទដកពន្ធរួច		-	-	២.៤៥២.០១៦	៣.៩៣០.៦៨២
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ		២២.៥៤៨.៨៤២	២៨.៦៧២.៣៤៤	៧.៩៦៥.៨០២	១០.៩៧៣.៧៥៥
ប្រាក់ចំណេញសុទ្ធត្រូវបានចែករំលែក៖					
ភាគទុនិកររស់ក្រុមហ៊ុន		២២.៥៤៨.៨៤២	២៨.៦៧២.៣៤៤	៥.៥១៣.៧៧៦	៧.០៤៣.០៧៣
លទ្ធផលលម្អិតសរុបត្រូវបានចែករំលែក៖					
ភាគទុនិកររស់ក្រុមហ៊ុន		២២.៥៤៨.៨៤២	២៨.៦៧២.៣៤៤	៧.៩៦៥.៨០២	១០.៩៧៣.៧៥៥

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្ថែមពេលនេះ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបបន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស៊ីអិលស៊ី												
	ដើមទុន ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុង តាមបទប្បញ្ញត្តិ ពាន់រៀល	ទុនបម្រុង ផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល	ដើមទុន ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ប្រាក់ចំណេញ រក្សាទុក ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ទុនបម្រុង ទូទៅ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ទុនបម្រុង តាមបទប្បញ្ញត្តិ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ទុនបម្រុង ផ្សេងៗ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ទុនបម្រុងពីការប្តូរ រូបិយប័ណ្ណ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	សរុប ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៨២៨៣៧៧៨០០	៦២៣២០៣២៥០	៣៨០៨១៥១១៦	២១.៩៣៨០៨០	៥១២៨៦៨១	១៤៥៥០៥៨៨៨៧	១០៣.៩៦៩.២១៨	១៥៣០៨៨៨៨៣០	៩៣៧៦៨៩៥១	៥៣៦៧៧៦១	១២៥៥៨០២	(១.២១៣៨០៨)	៣៥៦.១៩៥៨៨៨
ចំណេញក្នុងការិយបរិច្ឆេទ លទ្ធផលលម្អិតផ្សេងៗ–	-	២៨៦៧២៣៨៤	-	-	-	២៨៦៧២៣៨៤	-	៧០៨៣០៧៣	-	-	-	-	៧០៨៣០៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	៣.៩៣០៦៨២	៣.៩៣០៦៨២
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	២៨៦៧២៣៨៤	-	-	-	២៨៦៧២៣៨៤	-	៧០៨៣០៧៣	-	-	-	៣.៩៣០៦៨២	១០.៩៣៧៧៥៥
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅ ប្រាក់ចំណេញរក្សាទុក	-	១១៣៥៨៨៣៥	-	(១១៣៥៨៨៣៥)	-	-	-	២៨១០៨២៣	-	(២៨១០៨២៣)	-	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ ទុនបម្រុងផ្សេងៗ	-	(១២៦៨៨៦៧៨៧)	-	-	១២៦៨៨៦៧៨៧	-	-	(៣១៣០០៨៦៣)	-	-	៣១៣០០៨៦៣	-	-
ប្រតិបត្តិការសរុបជាមួយភាគទុនិក	-	(១១៩១២៨២២)	-	(១១៣៥៨៨៣៥)	១២៦៨៨៦៧៨៧	-	-	(២៨៨៩០០៨០)	-	(២៨៨៩០០៨០)	៣១៣០០៨៦៣	-	-
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៨២៨៣៧៧៨០០	៥៣៦៧៤៧៣៥២	៣៨០៨១៥១១៦	១០.៥៧៩៥០៥	១៣១៦១១៨២៨	១៤៨៨៣៧៣០៧៩១	១០៣.៩៦៩.២១៨	១៣១៦០១៨៦៣	៩៣៧៦៨៩៥១	២៥៥៦៩៣៨	៣២៥៥៥៣៦៥	២៧១៦៨៧៨	៣៦៧១៦៩២១៣
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៨២៨៣៧៧៨០០	៥៧៨៨០៩៣៧៧	៣៨០៨១៥១១៦	៤៩១៩២៧០៨	១៣១៦១១៨២៨	១៥៦៤០០៦៣៨៩	១០៣.៩៦៩.២១៨	១៥១៦១៤១៥៧	៩៣៧៦៨៩៥១	១២១៣៩១០៧	៣២៦៧៩៣៩១	៤៨០១៧៩២	៣៨៨៥៧៣០១៦
ចំណេញក្នុងការិយបរិច្ឆេទ លទ្ធផលលម្អិតផ្សេងៗ–	-	២២១៤៨៨៨៥២	-	-	-	២២១៤៨៨៨៥២	-	៥៥១៣៧៧៦	-	-	-	-	៥៥១៣៧៧៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	២៤៥២០១៦	២៤៥២០១៦
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	២២១៤៨៨៨៥២	-	-	-	២២១៤៨៨៨៥២	-	៥៥១៣៧៧៦	-	-	-	២៤៥២០១៦	៧៩៦៥៧៩២
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅ ប្រាក់ចំណេញរក្សាទុក	-	៥៧០៣១៥៣	-	(៥៧០៣១៥៣)	-	-	-	១១៧៥៧៨៨	-	(១១៧៥៧៨៨)	-	-	-
ប្រតិបត្តិការសរុបជាមួយភាគទុនិក	-	៥៧០៣១៥៣	-	(៥៧០៣១៥៣)	-	-	-	១១៧៥៧៨៨	-	(១១៧៥៧៨៨)	-	-	-
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	៨២៨៣៧៧៨០០	៦០៥២១១៣៧	៣៨០៨១៥១១៦	៤៤៤៨៩៥៥៥	១៣១៦១១៨២៨	១៥៨៦១៥៥២៣១	១០៣.៩៦៩.២១៨	១៥៨៦០៣៧២១	៩៣៧៦៨៩៥១	១០.៩៦៣១៩	៣២៦៧៩៣៩១	៦៨៥៣៨០៨	៣៩៦.៥៣៨៨០៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្លោះពេលនេះ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់សង្ខេបបន្ថែម៖ពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់					
	កំណត់សម្គាល់	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ពាន់រៀល	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ពាន់រៀល	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ)) (កំណត់សម្គាល់ ២(ខ))					
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	២៣	(៦៤.០១១.១៥២)	(៩៣.៧៩៥.៤៨៥)	(១៥.៩៣៥.០៦៧)	(២៣.០៣៩.៩១២)
ការប្រាក់បានទទួល		២០៥.៩១២.២៥៨	២១១.០១៨.៧៥៦	៥១.២៦០.២០៩	៥១.៨៣៤.៦២៤
ការប្រាក់បានបង់		(៦៦.៧១៨.៩១៦)	(៧៨.៩៩៣.៣៩៤)	(១៦.៦០៩.១៤០)	(១៩.៤០៣.៩២៩)
ពន្ធលើប្រាក់ចំណូលបានបង់		(៣០.២៣៥.៩១០)	(៥១.៩៥២.៨៧៩)	(៧.៥២៦.៩៨៤)	(១២.៧៦១.៧០០)
សាច់ប្រាក់សុទ្ធទទួលបានពី/បានប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		៤៤.៩៤២.២៨០	(១៣.៧២៣.០០២)	១១.១៨៥.០១៤	(៣.៣៧០.៩១៧)
លំហូរទឹកប្រាក់បានពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិ					
នៃកម្ពុជា - កាលសារសល់សពីបីខែ		(៥៧.៤៦៨)	២៧.៤០៧	(១១៨.១៦៩)	៦.៧៣២
ការវិនិយោគទុនក្នុងក្រុមហ៊ុនសមាគម		(៤.០០០.០០០)	-	(៩៩៥.៧៦៨)	-
ការទិញទ្រព្យ និងបរិក្ខារ	១០	(១០៥.៨៣២)	(១.៣៦៤.០៦១)	(២៦.៣៤៦)	(៣៣៥.០៦៨)
ការទិញទ្រព្យសកម្មអរូបី	១២	(១៦១.១៤៨)	(១.៥៩៥.៤០០)	(៤០.១១៧)	(៣៩១.៨៩៤)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		១.១៣៩	១៧១.៧៥១	២៨៤	៤២.១៨៩
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(៤.៧៤៤.២៩១)	(២.៧៦០.៣០៣)	(១.១៨០.១១៦)	(៦៧៨.០៤១)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		៤០.១១០.០០០	-	៩.៩៨៥.០៦៣	-
ការទូទាត់សងប្រាក់កម្ចី		(១២៦.០៥៨.២៧១)	(៨៣.១៩៥.១៣៤)	(៣១.៣៨១.១៩៨)	(២០.៤៣៦.០៤៤)
ការទូទាត់សងអនុបំណុល		(៤.០០២.០០០)	(៤.០៥២.០០០)	(៩៩៦.២៦៦)	(៩៩២.៨៧៦)
ចំណែកប្រាក់ដើមក្នុងការទូទាត់ភតិសន្យា		(១.៨៣៧.៤៩០)	(២.៤៥៧.៤៣៤)	(៤៥៧.៤២៤)	(៦០៣.៦៤៥)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន		(៩១.៧៨៧.៧៦១)	(៨៩.៦៩៩.៥៦៨)	(២២.៨៤៩.៨២៥)	(២២.០៣២.៥៦៥)
ការវិវត្តន៍សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
និសាច់ប្រាក់សមមូលសុទ្ធ		(៥១.៥៨២.០០៧)	(១០៦.១៧៧.៨៧៣)	(១២.៤៤០.៩៣១)	(២៦.០៨១.៥២២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		៨៤៥.២០០.៣៣៨	៩៣២.៣២៧.៨១៣	២០៩.៩៨៧.៦៦២	២២៨.២៣២.០២៣
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	១.២៥៧.៨៥២	២.២៩១.៤៥៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដំណាច់ការិយបរិច្ឆេទ	២៣	៧៩៣.៦១៨.៣៣៩	៨២៦.១៥៩.៩៤០	១៩៨.៤០៥.៥៤៣	២០៨.៥២១.៩៣០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្ថែម៖ពេលនេះ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (អតីត ធនាគារ ភូមិ (ខេមបូឌា) អិលធីឌី) (ហៅកាត់ថា “ក្រុមហ៊ុន”) គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ដោយបានចុះបញ្ជីជាមួយក្រសួង ពាណិជ្ជកម្មជាតិក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.១៤១៣ E/២០០២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០២ និងបានប្តូរទៅវិញ្ញាបនបត្រថ្មីលេខ ០០០១២៨២៩ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) ដើម្បីធ្វើប្រតិបត្តិការទទួលប្រាក់បញ្ញើពីអតិថិជន។

ក្រុមហ៊ុនត្រូវបានកាន់កាប់ដោយ LOLC Asia Private Limited (មានទីតាំងស្ថិតនៅប្រទេសសិង្ហបុរី) និង TPC-ESOP Co., Ltd ភាគហ៊ុនក្នុងចំនួន ៩៦.៩៧% និង ៣.០៣%រៀងៗគ្នា។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចី) ជូន ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ សហគ្រាសធុនតូច ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម តាមរយៈ ការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមបណ្តាសាខាផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ គោលបំណងនៃអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាផ្នែកហិរញ្ញវត្ថុដែលមានទំនុកចិត្ត និងអាច ទទួលយកបាន ជូនដល់សហគ្រិននៃសហគ្រាសធុនតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមានការិយាល័យចំនួន ៨៣ ទីតាំង (៨២ សាខា និងការិយាល័យ កណ្តាលមួយនៅរាជធានីភ្នំពេញ)។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ៦៦៦B ផ្លូវលេខ ២៧១ សង្កាត់ បឹងទំពុន ២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មនោះទេ។

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន” (“ស.គ.អ.ក ៣៤”) ហើយរបាយការណ៍នេះគួរត្រូវបានអាន ភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (“របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ”)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ មិនបានរួមបញ្ចូលនូវព័ត៌មានទាំងស្រុងរបស់របាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ទ.ហ.អ.ក) នោះទេ។ យ៉ាងណាមិញ កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើស ត្រូវបានដាក់បញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការទាំងឡាយដែលមានលក្ខណៈ ជាសារវន្ត ក្នុងការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលរបស់ក្រុមហ៊ុន ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចុងក្រោយ។

គោលនយោបាយគណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលនយោបាយគណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុមុន និងគោលនយោបាយគណនេយ្យក្នុងការិយបរិច្ឆេទបណ្តោះអាសន្នដែលពាក់ព័ន្ធ។

(ក) ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនមិនទាន់បានអនុវត្ត

ស្តង់ដារគណនេយ្យដែលរងវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ មានដូចខាងក្រោម៖

- កង្វះនៃការដោះដូរ (វិសោធនកម្មលើស.គ.អ.ក ២១)
- ចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មលើស.វ.ហ.អ.ក៩ និងស.វ.ហ.អ.ក៧)
- កិច្ចសន្យាយោង អគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ (វិសោធនកម្មលើស.វ.ហ.អ.ក៩ និងស.វ.ហ.អ.ក៧)
- ការបង្ហាញ និងលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ (ស.វ.ហ.អ.ក ១៨)

ស្តង់ដារគណនេយ្យដែលរងវិសោធនកម្មទាំងនោះ មិនមានផលប៉ះពាល់ជាសារវន្តចំពោះក្រុមហ៊ុនទេ។ ដូចនេះ ក្រុមហ៊ុនមិនបានផ្លាស់ប្តូរគោលនយោបាយគណនេយ្យរបស់ខ្លួន ឬធ្វើនិយ័តកម្មត្រឡប់ក្រោយ ដោយសារការអនុវត្តស្តង់ដារទាំងនោះទេ។

(ខ) ការបង្ហាញជាប្រាក់ដុល្លារអាមេរិក

ការប្តូរពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក គឺសម្រាប់តែការប្រើប្រាស់របស់គណៈគ្រប់គ្រងតែប៉ុណ្ណោះ ហើយការប្តូរប្រាក់នេះ គឺផ្អែកទៅតាមអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ និងអត្រាមធ្យមក្នុងការិយបរិច្ឆេទ។ ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាមវិធីសាស្ត្រប្តូររូបិយប័ណ្ណនៃ ស.គ.អ.ក ២១-៥ ទិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការបង្ហាញជាប្រាក់ដុល្លារអាមេរិក (ត)

ទ្រព្យសកម្ម និងបំណុល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកតាមអត្រានាការណ៍បរិច្ឆេទរាយការណ៍ ហើយគណនីដើមទុន ត្រូវបានបង្ហាញតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានបង្ហាញទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ដែលអត្រានោះត្រូវបានចាត់ទុកថា មានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃប្រតិបត្តិការ ពីព្រោះអត្រានេះ មិនមានការកែប្រែជាសារវន្តក្នុងអំឡុងការិយបរិច្ឆេទ។ ភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលផ្សេងៗ។

ក្រុមហ៊ុនបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរាយការណ៍អត្រាមធ្យម និង អត្រានាការណ៍បរិច្ឆេទរាយការណ៍ទៅតាមអត្រាប្តូរប្រាក់ក្នុង ១ ដុល្លារអាមេរិកដូចខាងក្រោម៖

		អត្រានាការណ៍ បរិច្ឆេទរាយការណ៍	អត្រាមធ្យម ការិយបរិច្ឆេទ៣ខែ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	១ ដុល្លារអាមេរិក=	៤.០០០រៀល	៤.០១៧រៀល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	១ ដុល្លារអាមេរិក=	៤.០៤១រៀល	៤.០៧១រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ ដុល្លារអាមេរិក=	៤.០២៥រៀល	មិនត្រូវបានប្រើប្រាស់

ការកែសម្រួលនេះ មិនគួរត្រូវបានយកមកបកស្រាយថា តួលេខប្រាក់រៀលនេះ ត្រូវបានបង្ហាញទៅជាប្រាក់ដុល្លារអាមេរិក ឬត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ឬនឹងត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

៣. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ

ក្រុមហ៊ុនធ្វើការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យ ការប៉ាន់ស្មានគណនេយ្យនឹងកម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអថេរសំខាន់ៗមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានធ្វើតេស្តលើវិញ្ញាបនបត្រនៃការផ្លាស់ប្តូរនៃប៉ារ៉ាម៉ែត្រ ដែលជាមូលដ្ឋានក្នុងការប៉ាន់ស្មាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្ត ដែលអាចបណ្តាលឲ្យមានការកែតម្រូវជាសារវន្តលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពណ៌នាដូចខាងក្រោម៖

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៣. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ (ត)

(i) ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុង កំណត់សម្គាល់ដូចខាងក្រោម៖

- ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃលើម៉ូដែលអាជីវកម្មដែលទ្រព្យសកម្មទាំងនោះ ត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺជាការទូទាត់តែ ប្រាក់ដើម និងការប្រាក់ (SPPI) លើចំនួនប្រាក់ដើមដែលនៅសល់។
- ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាហានិភ័យ ឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយ កំណត់វិធីសាស្ត្រ សម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (ECL) និងការជ្រើសរើស និងការអនុម័តលើម៉ូដែលដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ ឥណទានECL។

(ii) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន

ព័ត៌មានអំពីភាពមិនប្រាកដប្រជានៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យ មាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបាន បញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- ការកំណត់តម្លៃសមស្របលើឧបករណ៍ហិរញ្ញវត្ថុដែលមានធាតុចូលដែលមិនអាចអង្កេតបានជាសារវន្ត។
- ឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការកំណត់នូវធាតុចូលទៅក្នុងគំរូនៃការវាស់វែងលើ ECL រួមទាំង ការបញ្ចូលព័ត៌មាននៃការប្រមើលនាពេលអនាគត។
- ការទទួលស្គាល់ និងការវាស់វែងនៃយថាភាព៖ ការសន្មតសំខាន់ៗ អំពីភរិយភាព និងទំហំនៃលំហូរចេញ នៃធនធាន។
- រយៈពេលនៃភតិសន្យា៖ ថាតើក្រុមហ៊ុនមានហេតុផលជាក់លាក់ក្នុងការអនុវត្តជម្រើសក្នុងការបន្តភតិសន្យា ដែរឬទេ។

៤. បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម

សកម្មភាពចម្បងរបស់ក្រុមហ៊ុន ជាទូទៅពាក់ព័ន្ធនឹងការផ្តល់សេវាឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ ដល់ ប្រជាពលរដ្ឋ សហគ្រាសធនតូច និងមធ្យម ព្រមទាំងចូលរួមក្នុងរាល់សកម្មភាពផ្សេងៗទៀត ដែលគាំទ្រដល់ កម្មវត្ថុទាំងនេះ។ ពុំមានបច្ច័យដែលនាំឲ្យមានបម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម ដែលមាន លក្ខណៈជាសារវន្ត ដែលពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចទាំងនេះទេ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៥. ព័ត៌មានតាមផ្នែក និងប្រាក់ចំណូល

ក្រុមហ៊ុនមានព័ត៌មានតាមផ្នែកដែលត្រូវវាយការណ៍តែមួយគត់ គឺ ចំណូលការប្រាក់។ ប្រធានដែលជា អ្នកសម្រេចផ្នែកប្រតិបត្តិការ (ហៅកាត់ថា ក្រុមគណៈគ្រប់គ្រង) ត្រូវពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលវាយការណ៍អំពីផ្នែកនៃចំណូលការប្រាក់ទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងបែងចែកធនធាន។ ក្រុមគណៈគ្រប់គ្រងក៏ត្រូវពិនិត្យអំពីប្រាក់ចំណេញមុនពន្ធនិងប្រាក់ចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទមុនៗផងដែរ។

៦. ការវិនិយោគលើមូលបត្រតាមរំលស់ថ្លៃដើម

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ការវិនិយោគជាប័ណ្ណមូលបត្រ បំណុលរបស់រដ្ឋាភិបាល	៣.៣៧២.៨៩១	៣.៣៣៩.៩៦០	៨៤៣.២២៣	៨២៩.៨០៤

ការវិនិយោគលើប័ណ្ណមូលបត្របំណុលរបស់រដ្ឋាភិបាលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ប័ណ្ណមូលបត្របំណុលរបស់រដ្ឋាភិបាលទាំងនេះមានសុពលភាពរយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៧ ហើយទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៤.៥%។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មិនមានសវិធានធនលើការខាតបង់ណាមួយទាក់ទងនឹងប័ណ្ណមូលបត្រទទួលស្គាល់ទេ។

ក្រុមហ៊ុនបានតម្កល់ប័ណ្ណមូលបត្របំណុលរបស់រដ្ឋាភិបាល ចំនួន ២.៩០០.០០០ ពាន់រៀល ជាទ្រព្យបញ្ចាំសម្រាប់ឥណទានវិបារូប (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ២.៨១០.០០០ ពាន់រៀល)។

៧. ការវិនិយោគទុនក្នុងក្រុមហ៊ុនសហគត

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ការវិនិយោគនៅក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូហ្វីនស្វែន ម.ក	៤.០០០.០០០	-	១.០០០.០០០	-

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីវិនិយោគភាគម្ចាស់ ចំនួន ១.០០០.០០០ ដុល្លារអាមេរិក ស្មើនឹង ២៥% នៃដើមទុនរបស់ក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូហ្វីនស្វែន ម.ក ដោយឆ្លើយតបតាមលិខិតសំណើរបស់ក្រុមហ៊ុន ទៅកាន់ធនាគារជាតិនៃកម្ពុជាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទាន តាមរូបសង្ខេបដើម

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ឥណទានក្រុម	៤៧៩.៣៩៤.០២២	៤៩៦.៣៦៣.៧២២	១១៩.៨៤៨.៥០៥	១២៣.៣២០.១៨៩
ឥណទានបុគ្គល	៤.៨៤៥.៨៣៤.៧៧៤	៤.៧៨៧.៧៣៦.២៣៩	១.២១១.៣៥៨.៦៩៤	១.១៨៩.៤៩៩.៦៨៧
ឥណទានបុគ្គលិក	៣១.៤៤៥.០៦៣	៣២.២៦៤.៥៤១	៧.៨៦១.២៦៦	៨.០១៦.០៣៥
ឥណទានដុលស្រុប	៥.៣៥៦.២៧៣.៨៥៩	៥.៣១៦.៣៦៤.៥៤២	១.៣៣៩.០៦៨.៤៦៥	១.៣២០.៨៣៥.៩១១
ដក៖ សំវិធានធនការខាត				
ឥណទានរំពឹងទុក	(២៦០.៥៣០.១៥៤)	(១៨០.៣៩៣.៥៤០)	(៦៥.១៣២.៥៣៩)	(៤៤.៨១៨.២៧៣)
	<u>៥.០៩៥.៧៤៣.៧០៥</u>	<u>៥.១៣៥.៩៧១.០៩២</u>	<u>១.២៧៣.៩៣៥.៩២៦</u>	<u>១.២៧៦.០១៧.៦៣៨</u>

(ក) វិភាគតាមប្រភេទអាជីវកម្ម

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
គេហដ្ឋាន/គ្រួសារ	១.៤៤៣.២៩១.៧១៥	១.៤១៧.៥២៤.៥១២	៣៦០.៨២២.៩២៩	៣៥២.១៨០.០០៣
កសិកម្ម	១.៤១០.៩៥៩.៩៤៨	១.៤១៩.៣៩៧.៩១៤	៣៥២.៧៣៩.៩៨៧	៣៥២.៦៤៥.៤៤៤
ជំនួញ និងពាណិជ្ជកម្ម	៩៩៨.៥២២.៨០៩	៩៩៨.៩៨០.១៥៣	២៤៩.៦៣០.៧០២	២៤៨.១៩៣.៨២៧
សេវាកម្ម	៨៤៧.៧៦២.៣០២	៨៣៤.៤១០.២០៥	២១១.៩៤០.៥៧៦	២០៧.៣០៦.៨៨៣
ផលិតកម្ម	៣៧៨.០៩៤.២២១	៣៦៧.៣១៨.៣៥៤	៩៤.៥២៣.៥៥៥	៩១.២៥៩.២១៨
សំណង់	២០០.០៦៥.៣៤៨	២០១.៥១៦.៦៩៥	៥០.០១៦.៣៣៧	៥០.០៦៦.២៦០
ដឹកជញ្ជូន	៧៧.៥៧៧.៥១៦	៧៧.២១៦.៧០៩	១៩.៣៩៤.៣៧៩	១៩.១៨៤.២៧៦
ឥណទានដុលស្រុប	<u>៥.៣៥៦.២៧៣.៨៥៩</u>	<u>៥.៣១៦.៣៦៤.៥៤២</u>	<u>១.៣៣៩.០៦៨.៤៦៥</u>	<u>១.៣២០.៨៣៥.៩១១</u>

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ខ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
			(កំណត់សម្គាល់ ២(ខ)) (កំណត់សម្គាល់ ២(ខ))	
<i>ឥណទានដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៤.៣៩៥.១៣១.២៣៧	៤.៥១៥.២៣៧.៧១២	១.០៩៨.៧៨២.៨០៩	១.១២១.៧៨៤.១៨៩
ហានិភ័យនៃការមិនសងប្រាក់	៤.៣៩៥.១៣១.២៣៧	៤.៥១៥.២៣៧.៧១២	១.០៩៨.៧៨២.៨០៩	១.១២១.៧៨៤.១៨៩
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	(៣០.៦២១.០០៤)	(១៨.៩១៩.៨១៦)	(៧.៦៥៥.២៥១)	(៤.៧០០.៥៧៥)
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៤.៣៥៩.៣៤០.៤១៦	៤.៣៨៤.៤៤៨.៤៥០	១០៨.៨៣៥.១០៤	១០៨.៩៣១.២៩២
ហានិភ័យនៃការមិនសងប្រាក់	៤.៣៥៩.៣៤០.៤១៦	៤.៣៨៤.៤៤៨.៤៥០	១០៨.៨៣៥.១០៤	១០៨.៩៣១.២៩២
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	(២៧.៤១៥.៧១៦)	(១៧.២៣៥.៧៥៥)	(៦.៨៥៣.៩២៩)	(៤.២៨២.១៧៥)
<i>ឥណទានមិនដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៥២៥.៨០២.២០៦	៣៦២.៦៧៨.៣៨០	១៣១.៤៥០.៥៥២	៩០.១០៦.៤៣០
ហានិភ័យនៃការមិនសងប្រាក់	៥២៥.៨០២.២០៦	៣៦២.៦៧៨.៣៨០	១៣១.៤៥០.៥៥២	៩០.១០៦.៤៣០
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	(២០២.៤៩៣.៤៣៤)	(១៤៥.២៣៧.៩៧៩)	(៥០.៦២៣.៣៥៩)	(៣៥.៨៣៤.៥២៣)
ឥណទានដុលសរុប	៥.៣៥៦.២៧៣.៨៥៩	៥.៣១៦.៣៦៤.៥៥២	១.៣៣៩.០៦៨.៤០៥	១.៣២០.៨៣៥.៩១១
ហានិភ័យនៃការមិនសងប្រាក់	៥.៣៥៦.២៧៣.៨៥៩	៥.៣១៦.៣៦៤.៥៥២	១.៣៣៩.០៦៨.៤០៥	១.៣២០.៨៣៥.៩១១
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	(២៦០.៥៣០.១៥៤)	(១៨០.៣៩៣.៥៥០)	(៦៥.១៣២.៥៣៩)	(៤៤.៨១៨.២៧៣)

(គ) វិភាគតាមកាលកំណត់ឥណទាន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
			(កំណត់សម្គាល់ ២(ខ)) (កំណត់សម្គាល់ ២(ខ))	
មិនលើស ១ឆ្នាំ	២៦១.៩៦៦.៨៥២	២៤៧.២៧៤.៩៣៨	៦៥.៤៩១.៧២០	៦១.៤៣៤.៧៦៦
លើស ១ឆ្នាំ និងមិនលើស ៣ឆ្នាំ	១.១២៧.៤២៦.០២០	១.១២៤.៨០៣.៤៥៥	២៨១.៨៥៦.៥០៥	២៧៩.៤៥៤.២៧៥
លើស ៣ឆ្នាំ និងមិនលើស ៥ឆ្នាំ	១.៤៩៩.៤៣៥.៥២៣	១.៥២៤.០៧៥.២៤៤	៣៧៤.៨៥៨.៨៨១	៣៧៤.៦៥២.២៣៥
លើស ៥ឆ្នាំ	២.៤០៧.៤៤៥.៤៣៤	២.៤២០.២១០.៩០៥	៦១៦.៨៦១.៣៥៩	៦១១.២៩៤.៦៣៥
ឥណទានដុលសរុប	៥.៣៥៦.២៧៣.៨៥៩	៥.៣១៦.៣៦៤.៥៥២	១.៣៣៩.០៦៨.៤០៥	១.៣២០.៨៣៥.៩១១

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ឃ) វិភាគតាមទំនាក់ទំនង

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))
សម្ព័ន្ធព្យាតិ(រូបបញ្ចូល ឥណទានបុគ្គលិក)	៣១.៤៤៥.០៦៣	៣២.២៦៤.៥៤១	៧.៨៦១.២៦៦	៨.០១៦.០៣៥
មិនមែនសម្ព័ន្ធព្យាតិ	៥.៣២៤.៨២៨.៧៩៦	៥.២៨៤.១០០.០០១	១.៣៣១.២០៧.១៩៩	១.៣១២.៨១៩.៨៧៦
ឥណទានដុលសរុប	<u>៥.៣៥៦.២៧៣.៨៥៩</u>	<u>៥.៣១៦.៣៦៤.៥៤២</u>	<u>១.៣៣៩.០៦៨.៤៦៥</u>	<u>១.៣២០.៨៣៥.៩១១</u>

(ង) វិភាគតាមនិវាសនដ្ឋាន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))
និវាសនដ្ឋាន	៥.៣៥៦.២៧៣.៨៥៩	៥.៣១៦.៣៦៤.៥៤២	១.៣៣៩.០៦៨.៤៦៥	១.៣២០.៨៣៥.៩១១
អនិវាសនដ្ឋាន	-	-	-	-
ឥណទានដុលសរុប	<u>៥.៣៥៦.២៧៣.៨៥៩</u>	<u>៥.៣១៦.៣៦៤.៥៤២</u>	<u>១.៣៣៩.០៦៨.៤៦៥</u>	<u>១.៣២០.៨៣៥.៩១១</u>

(ច) អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ឥណទានរយៈពេលខ្លី	៧.៦៦%-១៨.០០%	៦.៧៥%-១៨.០០%
ឥណទានរយៈពេលវែង	<u>៣.០០%-១៨.០០%</u>	<u>៣.០០%-១៨.០០%</u>

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ឆ) សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់ សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់ សម្គាល់ ២(ខ))
ECL ១២ខែ (ដំណាក់កាលទី១)	៣០.៦២១.០០៤	១៨.៩១៩.៨១៦	៧.៦៥៥.២៥១	៤.៧០០.៥៧៥
ECL ពេញមួយអាយុកាល-មិនមានឱនភាព នៃតម្លៃឥណទាន (ដំណាក់កាលទី២)	២៧.៤១៥.៧១៦	១៧.២៣៥.៧៥៥	៦.៨៥៣.៩២៩	៤.២៨២.១៧៥
ECL ពេញមួយអាយុកាល-មានឱនភាព នៃតម្លៃឥណទាន (ដំណាក់កាលទី៣)	២០២.៤៩៣.៤៣៤	១៤៨.២៣៧.៩៧៩	៥០.៦២៣.៣៥៩	៣៤.៨៣៥.៥២៣
	<u>២៦០.៥៣០.១៥៤</u>	<u>១៨០.៣៩៣.៥៥០</u>	<u>៦៥.១៣២.៥៣៩</u>	<u>៤៣.៨១៨.២៧៣</u>

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

	ដំណាក់កាលទី២		ដំណាក់កាលទី៣	
	ECL ពេញមួយអាយុកាល-មិនមានឱនភាព		ECL ពេញមួយអាយុកាល-មានឱនភាព	
	ដំណាក់កាលទី១ ECL ១២ខែ ពាន់រៀល	នៃតម្លៃឥណទាន ពាន់រៀល	ឥណទាន ពាន់រៀល	សរុប ពាន់រៀល
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនខាតបង់នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១៨.៩១៩.៨១៦	១៧.២៣៥.៧៥៥	១៤៨.២៣៧.៩៧៩	១៨០.៣៩៣.៥៥០
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ផ្ទេរទៅដំណាក់កាលទី១	១.៤៩៦.៩៧៨	(១.០៤១.៧៣៦)	(៤៥៥.២៤២)	-
ផ្ទេរទៅដំណាក់កាលទី២	(៣.៨២១.៣៥៨)	១០.៣៦៤.២៣៥	(៦.៥៤២.៨៧៧)	-
ផ្ទេរទៅដំណាក់កាលទី៣	(១.៦៤៦.៩១៦)	(៩.៤៨៨.០០៩)	១១.០៩៤.៩២៥	-
ការវាស់វែងសំវិធានធនខាតបង់ឡើងវិញសុទ្ធ (*)	១៥.៤៦៧.៥៦៨	១១.៧៦៣.៥១៩	៥០.៨៩០.២២៩	៧៨.១២១.៣១៦
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើងឬបានទិញ	២.៧១០.៥៦៨	៩៦.៣៣១	-	២.៨០៦.៨៩៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលុបកាត់ត្រាក្នុង អំឡុងពេលរយៈពេល ១២ខែ ក្រៅពីការលុបចេញពីបញ្ជី	(២.២៧៤.៨១៧)	(១.៤០២.៥៩៤)	(១.៤៨៨.៦២៤)	(៥.១៦៦.០៣៥)
ការកាត់ត្រាអប្បបរមាប្រាក់ប្រចាំថ្ងៃ (**)	-	-	៥.៨៧៤.០៩៨	៥.៨៧៤.០៩៨
លម្អៀងពីការប្តូរប្រាក់ប្រចាំថ្ងៃ	(២៣០.៨៣៥)	(១៥១.៧៨៥)	(៧១៧.០៥៤)	(១.០៩៩.៦៧៤)
សំវិធានធនខាតបង់នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	<u>៣០.៦២១.០០៤</u>	<u>២៧.៤១៥.៧១៦</u>	<u>២០២.៤៩៣.៤៣៤</u>	<u>២៦០.៥៣០.១៥៤</u>
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	<u>៧.៦៥៥.២៥១</u>	<u>៦.៨៥៣.៩២៩</u>	<u>៥០.៦២៣.៣៥៩</u>	<u>៦៥.១៣២.៥៣៩</u>

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (ត)

- (*) នេះគឺជាផលប៉ះពាល់ពីការវាស់វែង ECL ដោយសារការប្រែប្រួលការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) និងប្រូបាបនៃការមិនសងប្រាក់ (PD) ក្នុងអំឡុងការិយបរិច្ឆេទ ដែលកើតពីការធ្វើបច្ចុប្បន្នកម្មធាតុចូលទៅក្នុងគំរូ។
- (**) ការកត់ត្រាអប្បបរមាត្រឡប់មកវិញចំពោះឥណទានក្នុងដំណាក់កាលទីបី ត្រូវបានរាយការណ៍ក្នុង “ចំណូលការប្រាក់” ដូចនេះ ចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមរំលស់ថ្លៃដើម (បន្ទាប់ពីកាត់កងសវិធានធន ECL)។

	ដំណាក់កាលទី២ ECLពេញមួយអាយុ ដំណាក់កាលទី១កាល-មិនមានឱនភាព ECL១២ខែ ពាន់រៀល		ដំណាក់កាលទី៣ ECLពេញមួយអាយុ កាល-មានឱនភាព ឥណទាន ពាន់រៀល		សរុប ពាន់រៀល
តម្លៃយោងដុល					
តម្លៃយោងដុលនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៤.៥១៥.២៣៧.៧១២	៤.៣៨.៤៤៨.៤៥០	៣៦២.៦៧៨.៣៨០	៥.៣១៦.៣៦៤.៥៤២	
បម្រែបម្រួលដោយសារឧបករណ៍					
ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖					
ផ្ទេរទៅដំណាក់កាលទី១	២៣.៥៥៧.៥៨៧	(២២.១៨៥.៤០២)	(១.៣៧២.១៨៥)	-	
ផ្ទេរទៅដំណាក់កាលទី២	(១៨៣.៩៨៦.៨០៧)	២០១.៤៥៤.៤៨២	(១៧.៤៦៧.៦៧៥)	-	
ផ្ទេរទៅដំណាក់កាលទី៣	(២៤.៩៨៥.៦២៤)	(១៥០.០៦៨.៦២៨)	១៧៥.០៥៤.២៥២	-	
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែល					
ត្រូវបានបង្កើតឡើងឬបានទិញ	៤៥៩.០៣៥.៣៨៧	(៤.២២៩.៩៣៤)	១២.០៤០.៨០២	៤៦៦.៨៤៦.២៥៥	
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន					
ឈប់ទទួលស្គាល់ ក្នុងអំឡុងការិយបរិច្ឆេទ					
ក្រៅពីការលុបចេញពីបញ្ជី	(៣៩៣.៧២៧.០១៤)	(២៨.០៧៨.៥៥២)	(៥.១៣១.៣៦៨)	(៤២៦.៩៣៦.៩៣៤)	
តម្លៃយោងដុលនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	៤.៣៩៥.១៣១.២៧៧	៤.៣៥.៣៩០.៤១៦	៥២៥.៨០២.២០៦	៥.៣៧៦.៣២៣.៨៩៩	
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	១.០៩៨.៧៨២.៨០៩	១.០៨.៨៣៥.១០៤	១៣១.៤៥០.៥៥២	១.៣៣៩.០៦៨.៤៦៥	

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (ត)

	ដំណាក់កាលទី២ ECL ពេញមួយអាយុ ដំណាក់កាលទី១ កាល-មិនមានឱនភាព ECL ១២ខែ ពាន់រៀល		ដំណាក់កាលទី៣ ECL ពេញមួយអាយុ កាល-មានឱនភាព ឥណទាន ពាន់រៀល		សរុប ពាន់រៀល
ការខាតបង់ឥណទានរំពឹងទុក					
សំវិធានធនខាតបង់នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៣.៤៨៧.២៧៥	៥.៧៧១.២៧១	៥៩.៦២៣.៦៤១		៨៨.៨៨២.១៨៧
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>					
ផ្ទេរទៅដំណាក់កាលទី១	៣.៥៣៣.៧៨០	(១.៣០៨.១២៦)	(២.២២៥.៦៥៤)		-
ផ្ទេរទៅដំណាក់កាលទី២	(២.៩៧៤.២៧៧)	៥.៩៨៣.៦៧៩	(៣.០០៩.៤០២)		-
ផ្ទេរទៅដំណាក់កាលទី៣	(១.៤៥០.៦១០)	(២.៦៨១.៦៣៤)	៤.១៣២.២៤៤		-
ការវាស់វែងសំវិធានធនខាតបង់ឡើងវិញសុទ្ធ (*)	១០.៤៣១.៦៣៦	១១.០៩៧.៦៩៥	១០.២១៣.២៤២		៣១.៧៤២.៥៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែល					
ត្រូវបានបង្កើតឡើងឬបានទិញ	២.៧៣៥.៥២៩	៦៨.៥១៤	២.០៧១		២.៨០៦.១១៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន					
ឈប់ទទួលស្គាល់ ក្នុងអំឡុងការិយបរិច្ឆេទ					
ក្រៅពីការលុបចេញពីបញ្ជី	(១.៨១៤.០៧០)	(៥២២.៥៦៥)	(៧២២.៩១៨)		(២.៩៥៩.៥៥៣)
ការកាត់ត្រាអប្បបរមាត្រឡប់មកវិញ (**)	-	-	១.៣៩៣.៤៣១		១.៣៩៣.៤៣១
លម្អៀងពីការប្តូររូបិយប័ណ្ណបរទេស	(៤៥០.៤៤២)	(៤២៦.២៦៧)	(៣៧៦.៦២៣)		(១.២៥៣.៣៣២)
សំវិធានធនខាតបង់នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៣៣.៤៨៨.៨២១	១៨.០៨២.៥៦៧	៦៩.០៣០.០៣២		១២០.៥៧១.៤២០
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	៨២៧៩.៨៣៧	៤.៤៧៤.៧៧៥	១៧.០៨២.៤១៣		២៩.៨៣៧.០២៥

(*) នេះគឺជាផលប៉ះពាល់ពីការវាស់វែង ECL ដោយសារការប្រែប្រួលការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) និងប្រូបាបនៃការមិនសងប្រាក់ (PD) ក្នុងអំឡុងការិយបរិច្ឆេទ ដែលកើតពីការធ្វើបច្ចុប្បន្នកម្មធាតុចូលទៅក្នុងគំរូ។

(**) ការកាត់ត្រាអប្បបរមាត្រឡប់មកវិញចំពោះឥណទានក្នុងដំណាក់កាលទីបី ត្រូវបានរាយការណ៍ក្នុង “ចំណូលការប្រាក់” ដូចនេះ ចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមរំលស់ថ្លៃដើម (បន្ទាប់ពីកាត់កងសំវិធានធន ECL)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (ត)

	ដំណាក់កាលទី២ ECL ពេញមួយអាយុ ដំណាក់កាលទី១ កាល-មិនមានឱនភាព ECL ១២ខែ ពាន់រៀល		ដំណាក់កាលទី៣ ECL ពេញមួយអាយុ កាល-មានឱនភាព ឥណទាន ពាន់រៀល	សរុប ពាន់រៀល
តម្លៃយោងដុល				
តម្លៃយោងដុលនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤.៩២១.៦៨៧.៦៩០	៥០.៣៨១.៧៩២	១១៩.៩១២.០៨១	៥.០៩១.៩៨១.៥៦៣
<i>បម្រែបម្រួលដោយសារឧបករណ៍</i>				
<i>ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ផ្ទេរទៅដំណាក់កាលទី១	១០.៣៨៦.៧៥៦	(៦.២៥៣.៤៦២)	(៤.១៣៣.២៩៤)	-
ផ្ទេរទៅដំណាក់កាលទី២	(១៧៤.១២៧.៤៤២)	១៨១.០២១.៨៧៣	(៦.៨៩៤.៤៣១)	-
ផ្ទេរទៅដំណាក់កាលទី៣	(១៣.៥៣៣.៤០៧)	(១៣.៧២៥.៤៩៤)	២៧.២៥៨.៩០១	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើងឬបានទិញ	៤៦៥.៦៩៣.៧៧៣	(៣.០០៥.១៤៨)	១.៥២៩.០៤១	៤៦៤.២១៧.៦៦៦
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន ឈប់ទទួលស្គាល់ ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីការលុបចេញពីបញ្ជី	(៤០៧.៥០២.៨៧៩)	(៣.០៤១.៥៤៣)	(១.៣៨៤.៥៧០)	(៤១១.៩២៨.៩៩២)
តម្លៃយោងដុលនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	៤.៨០២.៦០៤.៤៩១	២០៥.៣៧៨.០១៨	១៣៦.២៨៧.៧២៨	៥.១៤៤.២៧០.២៣៧
<i>គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))</i>	១.១៨៨.៤៦៩.៣១២	៥០.៨២៣.៥៦៣	៣៣.៧២៦.២៣៨	១.២៧៣.០១៩.១១៣

៩. ប្រាក់តម្កល់ធានាលើដើមទុននៅធនាគារជាតិនៃកម្ពុជា

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ)) (កំណត់សម្គាល់ ២(ខ))					
ប្រាក់តម្កល់ធានាលើដើមទុន	(ក)	៨២.៧៤៨.១៧៥	៨២.៤៣៧.៧៤០	១០.៦៨៧.០៤៤	១០.៥៤៣.៥៣៨
ប្រាក់បម្រុងកាតព្វកិច្ច	(ខ)	៣០០.០៩៤.២៦៨	២៩៧.៤៣០.៦៥០	៧៥.០២៣.៥៦៧	៧៣.៨៩៥.៨១៤
		៣៨២.៨៤២.៤៤៣	៣៧៩.៨៦៨.៣៩០	៨៥.៧១០.៦១១	៨៤.៤៣៩.៣៥២

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៩. ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា (ត)

(ក) ប្រាក់តម្កល់ធានាលើដើមទុន

តាមប្រកាសលេខ ធ៧-០៧-១៦៣ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ស្តីអំពីការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ក្រុមហ៊ុនតម្រូវឱ្យរក្សាប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង ១០% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិ នៃកម្ពុជា។ ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៣% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤: ៣%) នៅ ក្នុងអំឡុងការិយបរិច្ឆេទ។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៧.០០% នៃប្រាក់បញ្ញើរបស់ អតិថិជន ប្រាក់បញ្ញើដាក់នៅធនាគាររបស់អនិវាសនជន និងប្រាក់កម្ចីរបស់អនិវាសនជន (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤: ៧.០០%) ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០៧-១៦៣។ ប្រាក់បម្រុងកាតព្វកិច្ច នឹងត្រូវប្រែប្រួល ទៅតាមកម្រិតនៃការដាក់ប្រាក់បញ្ញើពីអតិថិជន ប្រាក់បញ្ញើដាក់នៅធនាគាររបស់អនិវាសនជន និងប្រាក់កម្ចីរបស់ អនិវាសនជន។ ប្រាក់បម្រុងកាតព្វកិច្ចពុំទទួលបានការប្រាក់នោះទេ។

អត្រានៃប្រាក់បម្រុងកាតព្វកិច្ចនេះ ត្រូវបានបន្តរក្សាតាមអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១០. ទ្រព្យនិងបរិក្ខារ

២០២៥	គ្រឿងសង្ហារឹម និងបរិក្ខារ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារកុំព្យូទ័រ ពាន់រៀល	ការកែលម្អ ទ្រព្យចូល ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា	៦.៩៧៩.៥៣៥	១២.៤១៣.៤៧៨	២២.៦៤១.៧២៩	២.៨៤៩.៨៧១	៤៤.៨៨៤.៦១៣	១១.១៥១.៤៥៧
បន្ថែម	៣៦.០៩៤	១៤.៣១៥	៤៥.៧៩៩	៩.៦២៤	១០៥.៨៣២	២៦.៣៤៦
លក់ចេញ	(២.៣៧៨)	-	-	-	(២.៣៧៨)	(៥៩២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៦៩.៨០៦
នាថ្ងៃទី៣១ ខែមីនា	៧.០១៣.២៥១	១២.៤២៧.៧៩៣	២២.៦៨៧.៥២៨	២.៨៥៩.៤៩៥	៤៤.៩៨៨.០៦៧	១១.២៤៧.០១៧
ជកៈ រំលស់បន្ត:						
នាថ្ងៃទី១ ខែមករា	៥.៤៨៦.២០៤	១០.៤១៦.០៨៨	១៧.៤៦៨.៦៥០	១.៩២៩.១៦៦	៣៥.២៦០.០៦៨	៨.៧៦០.២៦៥
រំលស់សម្រាប់ការិយបរិច្ឆេទ	២៤៣.៥១១	១៩៤.៩១៤	៧៩៥.៦៦៩	៥៥.៩៤០	១.២៩០.០៣៤	៣២១.១៤៤
លក់ចេញ	(១.៤៨១)	-	-	-	(១.៤៨១)	(៣៥៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៥៦.១១៥
នាថ្ងៃទី៣១ ខែមីនា	៥.៦៨៨.២៣៤	១០.៦១០.៩៦២	១៨.២៦៤.៣១៩	១.៩៨៥.១០៦	៣៦.៥៤៨.៦៦១	៩.១៣៧.១៦៥
តម្លៃយោង						
នាថ្ងៃទី១ ខែមករា	១.៤៩៣.៣៣១	១.៩៩៧.៤៣០	៥.១៧៣.០៧៩	៩២០.៧០៥	៩.៦២៤.៥៤៥	២.៣៩១.១៩២
នាថ្ងៃទី៣១ ខែមីនា	១.៣២៤.៩៧៧	១.៨១៦.៨៣១	៤.៤២៣.២០៩	៨៧៤.៣៨៩	៨.៤៣៩.៤០៦	២.១០៩.៨៥២

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១០. ប្រាក់ និងបរិក្ខារ (ត)

២០២៤	គ្រឿងសង្ហារឹម និងបរិក្ខារ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារកុំព្យូទ័រ ពាន់រៀល	ការកែលម្អ ទ្រព្យជួល ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា	៦.៤០៧.៩៨៣	១២.៥១៣.២៣៤	២២.០១០.៦១១	២.៥៥២.៨៦៣	៤៣.៤៨៤.៦៩១	១០.៦៤៤.៩៦៧
បន្ថែម	៤៧៨.០៤៩	៤៦៣.៧២២	២៥១.៩៤៣	១៧០.៣៤៧	១.៣៦៤.០៦១	៣៣៥.០៦៨
លក់ចេញ	(៥០.៤០៤)	(៤៩៩.៦៦២)	(១១១.៧៨៨)	(២.០៨៧)	(៦៦៣.៩៤១)	(១៦៣.០៩០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	១១៧.១៨៣
នាថ្ងៃទី៣១ ខែមីនា	៦.៨៣៥.៦២៨	១២.៤៧៧.២៩៤	២២.១៥០.៧៦៦	២.៧២១.១២៣	៤៤.១៨៤.៨១១	១០.៩៣៤.១២៨
ជកៈ រំលស់បន្ត:						
នាថ្ងៃទី១ ខែមករា	៤.៥៨១.៩៩០	១០.៥៨៦.៥៦២	១៤.៤៧១.១៧៤	១.៦៩៩.៤៤៩	៣១.៣៣៩.១៧៥	៧.៦៧១.៧៦៩
រំលស់សម្រាប់ការិយបរិច្ឆេទ	២៤១.៨៩០	១៩៣.២៩៧	៨៤៤.៥៨០	៦៦.១៥៤	១.៣៤៥.៩២១	៣៣០.៦១២
លក់ចេញ	(៤៧.៧០២)	(៤៩៩.៦៦២)	(១១២.១៥៦)	(១.៦០៩)	(៦៦១.១២៩)	(១៦២.៤០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៨៤.៧៨៣
នាថ្ងៃទី៣១ ខែមីនា	៤.៧៧៦.១៧៨	១០.២៨០.១៩៧	១៥.២០៣.៥៩៨	១.៧៦៣.៩៩៤	៣២.០២៣.៩៦៧	៧.៩២៤.៧៦៤
តម្លៃសោច						
នាថ្ងៃទី១ ខែមករា	១.៨២៥.៩៩៣	១.៩២៦.៦៧២	៧.៥៣៩.៤៣៧	៨៥៣.៤១៤	១២.១៤៥.៥១៦	២.៩៧៣.១៩៨
នាថ្ងៃទី៣១ ខែមីនា	២.០៥៩.៤៥០	២.១៩៧.០៩៧	៦.៩៤៧.១៦៨	៩៥៧.១២៩	១២.១៦០.៨៤៤	៣.០០៩.៣៦៤

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១១. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលក្រុមហ៊ុនជាភាគីអ្នកជួល។

ក្រុមហ៊ុនជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការរបស់ការិយាល័យកណ្តាល និងសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១២ឆ្នាំ។ ភតិសន្យាទាំងនេះមានលក្ខខណ្ឌ ប្រការដែលចែងពីការដំឡើងថ្លៃឈ្នួល និងសិទ្ធិក្នុងការបន្តកិច្ចសន្យាខុសៗគ្នា។ នៅពេលបន្ត លក្ខខណ្ឌរបស់ភតិសន្យា ត្រូវបានចរចាជាថ្មីឡើងវិញ។

(i) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
	(កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))			
សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម (រយៈពេលវែង)				
អគារ	៣១.២១៩.០៥២	៣០.៦៤០.៦៥៩	៧.៨០៤.៧៦៣	៧.៦១២.៥៨៦
បំណុលភតិសន្យា				
រយៈពេលខ្លី	៦.៣៥៨.៦៦២	៦.៣៨០.១២០	១.៥៨៩.៦៦៦	១.៥៨៥.១២៣
រយៈពេលវែង	២៣.១០៤.៩២២	២២.៤៧៩.៦៤៥	៥.៧៧៦.២៣០	៥.៥៨៥.០០៥
	២៩.៥៦៣.៥៨៤	២៨.៨៥៩.៧៦៥	៧.៣៦៥.៨៩៦	៧.១៧០.១២៨
សិទ្ធិប្រើប្រាស់ ទ្រព្យសកម្មដែលមានបន្ថែមក្នុងអំឡុងការិយបរិច្ឆេទ មានចំនួន ២.៦២៣.៨៩២ ពាន់រៀល (២០២៤៖ ៧.០២៤.៦២៤ ពាន់រៀល)។				

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១១. ភតិសន្យា (ត)

(ii) ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម				
អគារ	១.៨៥១.៩១៨	១.៧៣១.៣៥៦	៤៦១.០២០	៤២៥.២៩០
ចំណាយការប្រាក់ (កំណត់សម្គាល់ ១៩)	៥៨៤.៤៧១	៦១២.៧៧១	១៤៥.៥០០	១៥០.៥២១
ចំណាយពាក់ព័ន្ធនឹងភតិសន្យា				
រយៈពេលខ្លី និងភតិសន្យាដែលមាន				
តម្លៃទ្រព្យសកម្មទាប (ត្រូវបានរួម				
បញ្ចូលនៅក្នុងចំណាយប្រតិបត្តិការ				
ផ្សេងៗ)	២.៤៧៥.១៦៥	២.៤៤៣.៤៦៤	៦១៦.១៧៣	៦០០.២១២
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	៤.៩១១.៥៥៤	៤.៧៨៧.៥៩១	១.២២២.៦៩៣	១.១៧៦.០២៣
លំហូរទឹកប្រាក់ចេញសរុបសម្រាប់ភតិសន្យាក្នុងការិយបរិច្ឆេទ មានចំនួន ៤.៣១២.៦៥៥ ពាន់រៀល (២០២៤៖ ៤.៩០០.៨៩៨ ពាន់រៀល)។				

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១២. ទ្រព្យសកម្មអរូបី

២០២៥	កម្មវិធី និង អាជ្ញាប័ណ្ណ ពាន់រៀល	ការងារកំពុង ដំណើរការ ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា	២៣.៤៤៩.០០១	១២៦.៩៣៥	២៣.៥៧៥.៩៣៦	៥.៨៥៧.៣៧៥
បន្ថែម	៨២.១៩៦	៧៨.៩៥២	១៦១.១៤៨	៤០.១១៧
ផ្ទេរ	១២៦.៩៣៥	(១២៦.៩៣៥)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៣៦.៧៧៩
នាថ្ងៃទី៣១ ខែមីនា	២៣.៦៥៨.១៣២	៧៨.៩៥២	២៣.៧៣៧.០៨៤	៥.៩៣៤.២៧១
ជក់រំលស់បង្ក				
នាថ្ងៃទី១ ខែមករា	១១.៧៦១.៧៣១	-	១១.៧៦១.៧៣១	២.៩២២.១៦៩
រំលស់សម្រាប់ការិយបរិច្ឆេទ	៤៥២.៤០១	-	៤៥២.៤០១	១១២.៦២១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១៨.៧៤៣
នាថ្ងៃទី៣១ ខែមីនា	១២.២១៤.១៣២	-	១២.២១៤.១៣២	៣.០៥៣.៥៣៣
គម្លើងយាន				
នាថ្ងៃទី១ ខែមករា	១១.៦៨៧.២៧០	១២៦.៩៣៥	១១.៨១៤.២០៥	២.៩៣៥.២០៦
នាថ្ងៃទី៣១ ខែមីនា	១១.៤៨៤.០០០	៧៨.៩៥២	១១.៥៦២.៩៥២	២.៨៨០.៧៣៨

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១២. ទ្រព្យសកម្មអរូបី (ត)

២០២៤	កម្មវិធី និង អាជ្ញាប័ណ្ណ ពាន់រៀល	ការងារកំពុង ដំណើរការ ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា	១៥.៧៥៣.៥៣៧	១.៧១៩.៨២៩	១៧.៤៧៣.៣៦៦	៤.២៧៧.៤៤៦
បន្ថែម	១៥.១៦៨	១.៥៨០.២៣២	១.៥៩៥.៤០០	៣៩១.៨៩៤
ផ្ទេរ	៣៧.៧៣៩	(៣៧.៧៣៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៤៩.៤៨៤
នាថ្ងៃទី៣១ ខែមីនា	១៥.៨០៦.៤៤៤	៣.២៦២.៣២២	១៩.០៦៨.៧៦៦	៤.៧១៨.៨២៤
ជក់រំលស់បន្ត				
នាថ្ងៃទី១ ខែមករា	៩.៦៥៥.២៧២	-	៩.៦៥៥.២៧២	២.៣៦៣.៥៩២
រំលស់សម្រាប់ការិយបរិច្ឆេទ	៨៩៦.៨៣៥	-	៨៩៦.៨៣៥	២២០.២៩៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	២៧.៣៧២
នាថ្ងៃទី៣១ ខែមីនា	១០.៥៥២.១០៧	-	១០.៥៥២.១០៧	២.៦១១.២៦២
គម្លោះយាន				
នាថ្ងៃទី១ ខែមករា	៦.០៩៨.២៦៥	១.៧១៩.៨២៩	៧.៨១៨.០៩៤	១.៩១៣.៨៥៤
នាថ្ងៃទី៣១ ខែមីនា	៥.២៥៤.៣៣៧	៣.២៦២.៣២២	៨.៥១៦.៦៥៩	២.១០៧.៥៦២

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
គណនីសន្សំ	១៣.៩២៦.២៧០	១០.៥១៧.៥៤៤	៣.៤៨១.៥៦៨	២.៦១៣.០៥៥
ប្រាក់បញ្ញើមានកាលកំណត់	២៥៤.៦៦៦.៥០២	៣២៦.៤៣៩.១៤៥	៦៣.៦៦៦.៦២៥	៨១.១០២.៨៩៣
	២៦៨.៥៩២.៧៧២	៣៣៦.៩៥៦.៦៨៩	៦៧.១៤៨.១៩៣	៨៣.៧១៥.៩៤៨

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	២៦៨.៥៩២.៧៧២	៣៣៦.៩៥៦.៦៨៩	៦៧.១៤៨.១៩៣	៨៣.៧១៥.៩៤៨
រយៈពេលវែង	-	-	-	-
	<u>២៦៨.៥៩២.៧៧២</u>	<u>៣៣៦.៩៥៦.៦៨៩</u>	<u>៦៧.១៤៨.១៩៣</u>	<u>៨៣.៧១៥.៩៤៨</u>

អត្រាការប្រាក់ប្រចាំឆ្នាំរបស់ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីសន្សំ	០.០០%- ៣.០០%	០.០០%- ៣.០០%
ប្រាក់បញ្ញើមានកាលកំណត់	<u>២.៧៥%- ៦.២៥%</u>	<u>៣.៧៥%- ៦.២៥%</u>

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))
គណនីសន្សំ	២២៥.២៨៤.៧៨៥	២៣៣.០០៥.២៥៤	៥៦.៣២១.១៩៦	៥៧.៨៨៩.៥០៤
ប្រាក់បញ្ញើមានកាលកំណត់	<u>៣.៥៦២.៦១៦.០៦០</u>	<u>៣.៤៦០.៥៨៨.៤៩៣</u>	<u>៨៩០.៦៥៤.០១៥</u>	<u>៨៥៩.៧៧៣.៥៣៩</u>
	<u>៣.៧៨៧.៩០០.៨៤៥</u>	<u>៣.៦៩៣.៥៩៣.៧៤៧</u>	<u>៩៤៦.៩៧៥.២១១</u>	<u>៩១៧.៦៦៣.០៤៣</u>
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	៣.៣០៧.៤៨២.៧៣៨	៣.២៥៥.៣៨៤.៣៦១	៨២៦.៨៧០.៦៨៥	៨០៨.៧៩១.១៥៦
រយៈពេលវែង	<u>៤៨០.៤១៨.១០៧</u>	<u>៤៣៨.២០៤.៣៨៦</u>	<u>១២០.១០៤.៥២៦</u>	<u>១០៨.៨៧១.៨៩៧</u>
	<u>៣.៧៨៧.៩០០.៨៤៥</u>	<u>៣.៦៩៣.៥៨៨.៧៤៧</u>	<u>៩៤៦.៩៧៥.២១១</u>	<u>៩១៧.៦៦៣.០៤៣</u>

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៤. ប្រាក់បញ្ញើរបស់អតិថិជន (ត)

អត្រាការប្រាក់ប្រចាំឆ្នាំរបស់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីសន្សំ	០.០០%-៥.០០%	០.០០%-៥.០០%
ប្រាក់បញ្ញើមានកាលកំណត់	២.៧៥%-៩.១៣%	២.៧៥%-៩.១៣%

១៥. ប្រាក់កម្ចី

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌផ្សេងៗ នៃម្ចាស់បំណុលចំនួនដប់បួន ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖

សមាមាត្រ	ដែនកំណត់	ជាក់ស្តែង	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
PAR(*) ៣០ថ្ងៃ ឬក៏ឥណទានរៀបចំឡើងវិញ ក្រោយខែកញ្ញា ឆ្នាំ២០២០ ឬក៏ការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ដកឥណទានបម្រុងខាតបង់ ចែកនឹងដើមទុនតាមបទប្បញ្ញត្តិ	<= ៥០%	លើសការកំណត់	១៧.៨២៣.៩៩៥	៤.៤៥៥.៩៩៩
PAR(*) ៣០ថ្ងៃ ឬក៏ឥណទានរៀបចំឡើងវិញ ក្រោយខែកញ្ញា ឆ្នាំ២០២០ ឬក៏ការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ១៥%	លើសការកំណត់		
PAR(*) ៣០ថ្ងៃ ឬក៏ឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ ឬក៏ការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ៧%	លើសការកំណត់	៤១.០៣៩.២៥៦	១០.២៥៩.៨១៤
PAR(*) ៣០ថ្ងៃ ឬក៏ការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ៦%	លើសការកំណត់	៣៣.៧៦២.៤២៩	៨.៤៤០.៦០៧
PAR(*) ៣០ថ្ងៃ ឬក៏ឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ ចែកនឹងឥណទានដុល	<= ៦.៥%	លើសការកំណត់	១២.០៣២.៩៦២	៣.០០៨.២៤១

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៥. ប្រាក់កម្ចី (ត)

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌផ្សេងៗ នៃម្ចាស់បំណុលចំនួនដប់បួន ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖ (ត)

សមាមាត្រ	កម្រិតកំណត់	ជាក់ស្តែង	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
			ពាន់រៀល	ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
(សំវិធានធនទូទៅ + សំវិធានធនជាក់លាក់) ចែកនឹង (ឥណទានក្រោមស្តង់ដារ + ឥណទាន ជាប់សង្ស័យ + ឥណទាន ខាតបង់)	១០០%	មិនដល់ការកំណត់	៦៥.៦៤៩.៥៣៩	១៦.៤១២.៣៨៥
PAR(*) ៣០ថ្ងៃ បូកការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ១២%	លើសការកំណត់	៣៧.៧៨៦.៧០១	៩.៤៤៦.៦៧៥
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលក្នុងត្រីមាស ដកឥណទានបម្រុង ខាតបង់ ចែកនឹងមូលនិធិផ្ទាល់សុទ្ធ	<= ៣៧%	លើសការកំណត់	១១.៩៥៣.៤៩៥	២.៩៨៨.៣៧៤
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលក្នុងត្រីមាស ចែកនឹងឥណទានដុល	<= ១៨%	លើសការកំណត់		
PAR(*) ៩០ថ្ងៃ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	១៤.៩៥៥.៧៦១	៣.៧៣៨.៩៤០
PAR(*) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលក្នុងត្រីមាស ដកឥណទានបម្រុង ខាតបង់ ចែកនឹងមូលនិធិផ្ទាល់សុទ្ធ	<= ២៥%	លើសការកំណត់	៣៦.០៧២.១៨១	៩.០១៨.០៤៥
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលក្នុងត្រីមាស ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	២០.៣១៧.២៣១	៥.០៧៩.៣០៨
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលក្នុងត្រីមាស ចែកនឹងឥណទានដុល	<= ៧%	លើសការកំណត់	១៨.៥៩៣.២៦០	៤.៦៤៨.៣១៥
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលក្នុងត្រីមាស ដកឥណទានបម្រុង ខាតបង់ ចែកនឹងមូលនិធិផ្ទាល់សុទ្ធ	<= ១៥%	លើសការកំណត់		

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៥. ប្រាក់កម្ចី (ត)

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌផ្សេងៗ នៃម្ចាស់បំណុលចំនួនដប់បួន ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖ (ត)

សមាមាត្រ	កម្រិតកំណត់	ជាក់ស្តែង	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
			ពាន់រៀល	ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលកូរ៉េត១៩ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	៣១.៨២៧.៦១២	៧.៩៥៦.៩០៣
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលកូរ៉េត១៩ ដកសំវិធានធន សម្រាប់ការខាតបង់ឥណទាន ចែកនឹង មូលនិធិផ្ទាល់សុទ្ធ	<= ១៥%	លើសការកំណត់		
PAR(*) ៣០ថ្ងៃ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	១១.៩៥៨.០៨៨	២.៩៨៩.៥២២
PAR(*) ៩០ថ្ងៃ ចែកនឹងឥណទានដុល	<= ៣%	លើសការកំណត់		
PAR(*) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញបូកការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ១២%	លើសការកំណត់	១៣.៧០៥.៤៤៤	៣.៤២៦.៣៦១
ឥណទានបម្រុងខាតបង់ ចែកនឹង PAR(*) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ	<= ១០០%	មិនដល់ការកំណត់		

(*) ក្រុមឥណទានមានហានិភ័យ

នាការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ផ្អែកនៃបំណុលរយៈពេលវែងចំនួន ១៨៩.២០៨.១៧៤ ពាន់រៀល (៤៧.៣០២.១៧៩ ដុល្លារអាមេរិក) ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
			(កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	
រយៈពេលខ្លី	៤៨៤.២៨៩.៩៣៩	៤៩៥.៩៤២.៦០៦	១២១.០៧២.៤៨៥	១២៣.២១៥.៥៥៥
រយៈពេលវែង	២៨.២៣១.៦៥៣	៩៦.៥៣៦.៣១០	៧.០៥៧.៩១៣	២៣.៩៨៤.១៧៦
	៥១២.៥២១.៥៩២	៥៩២.៤៧៨.៩១៦	១២៨.១៣០.៣៩៨	១៤៧.១៩៩.៧៣១

អត្រាការប្រាក់ប្រចាំឆ្នាំស្ថិតនៅក្នុងចន្លោះពី ៥.៣៨% ទៅ ៨.២០% (២០២៤ ៖ ៥.៣៨% ទៅ ៨.២០%)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៦. អនុប័ណ្ណល

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌផ្សេងៗ នៃម្ចាស់បំណុលចំនួនប្រាំមួយ ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖

សមាមាត្រ	កម្រិតកំណត់	ជាក់ស្តែង	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
			ពាន់រៀល	ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ ដកឥណទានបម្រុងខាតបង់ ចែកនឹង មូលនិធិផ្ទាល់សុទ្ធ	< ២៥%	លើសការកំណត់	២៤.៥៨៦.៦១៧	៦.១៤៦.៦៥៤
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ បូកការ លុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែក នឹងឥណទានដុល	<= ៧%	លើសការកំណត់	៤៧.៦១៧.៩៣៩	១១.៩០៤.៤៨៥
PAR(*) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ បូកការ លុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែក នឹងឥណទានដុល	<= ១២%	លើសការកំណត់	៧.៩៨៣.៥០៤	១.៩៩៥.៨៧៦
ឥណទានបម្រុងខាតបង់ ចែកនឹង PAR(*) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការ ស្តារសេដ្ឋកិច្ចឡើងវិញ	>= ១០០%	មិនដល់ការកំណត់		
PAR(*) ៣០ថ្ងៃ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	៣៤.០៣០.១០១	៨.៥០៧.៥២៥
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ ចែកនឹង ឥណទានដុល	<= ៩%	លើសការកំណត់		
ឥណទានបម្រុងខាតបង់ ចែកនឹងPAR(*) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការ ស្តារសេដ្ឋកិច្ចឡើងវិញ	>= ១០០%	មិនដល់ការកំណត់		
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ ចែក នឹងឥណទានដុល	<= ១៥%	លើសការកំណត់	២២.៧១៤.២១៩	៥.៦៧៨.៥៥៥
PAR(*) ៣០ថ្ងៃ ចែកនឹងឥណទានដុល	<= ៧%	លើសការកំណត់		

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៦. អនុប័ណ្ណល (ត)

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌផ្សេងៗ នៃម្ចាស់បំណុលចំនួនប្រាំមួយ ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖ (ត)

សមាមាត្រ	កម្រិតកំណត់	ជាក់ស្តែង	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
			ពាន់រៀល	ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ ទាំងអស់ ចែកនឹងឥណទានដុល	<= ១៧%	លើសការកំណត់	១.៦៥៥.៥៨៦	៤១៣.៨៩៦
PAR(*) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ កំណត់ ពេលឡើងវិញ និងផ្តល់កម្ចីឡើងវិញ ដកឥណទានប្រុងខាតបង់ ចែកនឹងមូលធន	<= ២៩%	លើសការកំណត់		

(*) ក្រុមឥណទានមានហានិភ័យ

នាការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ផ្អែកនៃបំណុលរយៈពេលវែង ចំនួន ៩១.៧៩១.៦៥៧ ពាន់រៀល (២២.៩៨៧.៩១៤ ដុល្លារអាមេរិក) ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	១៦៣.១២៦.៣១១	១៧៤.៩៤៨.៦៥៧	៤០.៧៨១.៥៧៨	៤៣.៤៦៥.៥០៥
រយៈពេលវែង	១២.៥៣៥.៥៨១	៤០២.៩៦២០	៣.១៣៣.៨៩៥	១.០០១.១៤៨
	<u>១៧៥.៦៦១.៨៩២</u>	<u>១៧៨.៩១១.២១៧</u>	<u>៤៣.៩១៥.៤៧៣</u>	<u>៤៤.៤៦៦.៦៥៣</u>

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានសងប្រាក់កម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ សរុបចំនួន ៤.០០២.០០០ ពាន់រៀល (ឆ្នាំ២០២៤ ៖ ៤.០៤២.០០០ ពាន់រៀល)។ អត្រាការប្រាក់ប្រចាំឆ្នាំចំពោះអនុប័ណ្ណលទាំងអស់ ស្ថិតនៅក្នុងចន្លោះពី ៧.៥០% ទៅ ១០.៤៧% (២០២៤ ៖ ៧.៥០% ទៅ ១០.៤៧%)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៧. ដើមទុន

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ភាគហ៊ុនចុះបញ្ជីទាំងអស់ ដែលបាន បោះផ្សាយ និងទូទាត់ មានចំនួន ៤.២៤៣.៧៧៤ ហ៊ុន (២០២៤: ៤.២៤៣.៧៧៤) ដែលមានតម្លៃចារិក ១០០ ពាន់រៀល ក្នុងមួយហ៊ុន (២០២៤: ១០០ ពាន់រៀល)។ ភាគហ៊ុនចុះបញ្ជីទាំងអស់ ត្រូវបាន បោះផ្សាយ និងទូទាត់គ្រប់ចំនួន។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥/ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
	ចំនួនភាគហ៊ុន	%	ពាន់រៀល
ភាគទុនិកៈ			
LOLC Asia Private Limited	៤.១១៥.១៩២	៩៧%	៤១១.៥១៩.២០០
TPC-ESOP Co., Ltd	១២៨.៥៨២	៣%	១២.៨៥៨.២០០
	<u>៤.២៤៣.៧៧៤</u>	<u>១០០%</u>	<u>៤២៤.៣៧៧.៤០០</u>
សមូលដុល្លាអាមេរិក(កំណត់សម្គាល់ ២(ខ))			<u>១០៣.៩៦៩.២១៨</u>

១៨. ទុនបម្រុងផ្សេងៗ

ទុនបម្រុងផ្សេងៗ តំណាងឲ្យភាពខុសគ្នារវាង ការខាតបង់ឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន ដោយអនុលោមតាម ស.វ.ទ.ហ.អ.ក ឬសំវិធានធនរបស់ធនាគារជាតិនៃកម្ពុជា (‘NBC’) ដែលមានទំហំណាមួយខ្ពស់ជាង និងសំវិធានធននៃប្រាក់កម្ចីដោយគ្របដណ្តប់សមាមាត្រហានិភ័យ ១០០% នៃក្រុមឥណទានមិនដំណើរការ ឬក្រុមឥណទានមានហានិភ័យ ‘PAR ៩០ថ្ងៃ’ ស្របតាមលក្ខខណ្ឌរបស់ម្ចាស់បំណុល។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងផ្សេងៗ ក្នុងចំនួនបង្គុលសរុប ១៣១.៦១១.៤២៨ ពាន់រៀល (ស្មើនឹង ៣២.៦៧៩.៧៩១ ដុល្លាអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤: ១៣១.៦១១.៤២៨ ពាន់រៀល ស្មើនឹង ៣២.៦៧៩.៧៩១ ដុល្លាអាមេរិក)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៩. ចំណូលការប្រាក់សុទ្ធ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
<i>ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ</i>				
<i>រាល់រយៈពេលដែលបានបង្ហាញ</i>				
ឥណទាន និងបុរេប្រទាន	២២០.៩៤៩.៥១៨	២១២.៣០៥.១២០	៥៥.០០៣.៦១៤	៥២.១៥០.៦០៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	៤.៧០៨.៦៤៩	៤.៣២៥.៤៨៩	១.១៧២.១៨០	១.០៦២.៥១៣
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា	៣១៩.៤៨៩	៣២៥.៥៥១	៧៩.៥៣៤	៧៩.៩៦៨
ការវិនិយោគលើមូលបត្រតាម រំលស់ថ្លៃដើម	៣២.៩៣១	-	៨.១៩៩	-
ចំណូលការប្រាក់សរុប	២២៦.០១០.៥៨៧	២១៦.៩៥៦.១៦០	៥៦.២៦៣.៤២៧	៥៣.២៩៣.០៨៨
<i>ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ</i>				
<i>រាល់រយៈពេលដែលបានបង្ហាញ</i>				
ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(៦៥.០៤៩.២៦៧)	(៧០.៦២០.៦៧៩)	(១៦.១៩៣.៤៩៤)	(១៧.៣៤៧.២៥៦)
ប្រាក់កម្ចី	(៩.៨៩៦.៥២១)	(១៤.៥១០.៨៩៣)	(២.៤៦៣.៦៦០)	(៣.៥៦៤.៤៥៤)
អនុបំណុល	(៤.២០៨.២៣៩)	(៦.០០០.៧៦៩)	(១.០៤៧.៦០៧)	(១.៤៧៤.០២៨)
បំណុលកតិកាសន្យា (កំណត់សម្គាល់ ១១)	(៥៨៤.៤៧១)	(៦១២.៧៧១)	(១៤៥.៥០០)	(១៥០.៥២១)
	(៧៩.៧៣៨.៤៩៨)	(៩១.៧៤៥.១១២)	(១៩.៨៥០.២៦១)	(២២.៥៣៦.២៥៩)
ចំណូលការប្រាក់សុទ្ធ	១៤៦.២៧២.០៨៩	១២៥.២១០.០៤៨	៣៦.៤១៣.២៦៦	៣០.៧៥៦.៨២៩

២០. ខាតពីការថយចុះនៃតម្លៃឥណទាន

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
<i>ការខាតបង់ឥណទានរំពឹងទុក (ECL)៖</i>				
ឥណទាន និងបុរេប្រទាន	៧៥.៧៦២.១៨០	៣១.៥៨៩.១៣៤	១៨.៨៦០.៣៨៨	៧.៧៥៩.៥៥១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	៤៥៤.៦២៥	(១.២៩០.០៩៧)	១១៣.១៧៦	(៣១៦.៨៩៩)
	៧៦.២១៦.៨០៥	៣០.២៩៩.០៣៧	១៨.៩៧៣.៥៦៤	៧.៤៤២.៦៥២

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២១. ចំណាយបុគ្គលិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ចំណាយប្រាក់បៀវត្ស និងប្រាក់ម៉ោង	៣០.១៨៩.៦៦២	៣៣.៤០៤.១៩០	៧.៥១៥.៤៧៥	៨.២០៥.៤០២
អត្ថប្រយោជន៍ផ្សេងៗ	៥.៩៤១.៥៤០	៥.៦៤៥.១៥៨	១.៤៧៩.០៩៩	១.៣៨៦.៦៧៦
	<u>៣៦.១៣១.២០២</u>	<u>៣៩.០៤៩.៣៤៨</u>	<u>៨.៩៩៤.៥៧៤</u>	<u>៩.៥៩២.០៧៨</u>

២២. ចំណាយពន្ធលើប្រាក់ចំណេញ

(ក) ចំណាយពន្ធលើប្រាក់ចំណេញ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ពន្ធលើប្រាក់ចំណេញ	១២.៨៣៧.៧០១	១៤.៦១៧.៤៩៤	៣.១៩៥.៨៤៣	៣.៥៩០.៦៤០
ពន្ធពន្យារលើប្រាក់ចំណេញ	(៨.៥១២.៨១២)	(៥.៥០១.៩៨៧)	(២.១១៩.១៩៦)	(១.៣៥១.៥០៨)
	<u>៤.៣២៤.៨៨៩</u>	<u>៩.១១៥.៥០៧</u>	<u>១.០៧៦.៦៤៧</u>	<u>២.២៣៩.១៣២</u>

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និងចំណេញតាមគណនេយ្យ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ប្រាក់ចំណេញមុនដកពន្ធ	២៦.៤៧៣.៧៣១	៣៧.៧៨៧.៨៥១	៦.៥៩០.៤២៣	៩.២៨២.២០៥
ចំណាយពន្ធតាមអត្រាពន្ធ ២០%	៥.២៩៤.៧៤៦	៧.៥៤៧.៥៧០	១.៣១៨.០៨៥	១.៨៨៦.៤៤១
ផលប៉ះពាល់ពន្ធនៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖				
ចំណាយមិនអាចកាត់កងបាន	២២៧.០១២	១៨០.២០៨	៥៦.៥១៣	៤៤.២៦៦
ផ្សេងៗ	(១.១៩៦.៨៦៩)	១.៣៧៧.៧២៩	(២៩៧.៩៥១)	៣៣៨.៤២៥
ចំណាយពន្ធលើប្រាក់ចំណេញ	<u>៤.៣២៤.៨៨៩</u>	<u>៩.១១៥.៥០៧</u>	<u>១.០៧៦.៦៤៧</u>	<u>២.២៣៩.១៣២</u>

អនុលោមតាមបទប្បញ្ញត្តិពន្ធកម្ពុជា ក្រុមហ៊ុនត្រូវបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រាពន្ធ ២០%។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៣. សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ចំណេញមុនដកពន្ធលើប្រាក់ចំណេញ និយ័តកម្ម៖	២៦.៤៧៣.៧៣១	៣៧.៧៨៧.៨៥១	៦.៥៩០.៤២៣	៩.២៨២.២០៥
រំលស់ទ្រព្យសកម្ម និងបរិក្ខារនិងរំលស់ ទ្រព្យសកម្មអរូបី	៣.៥៩៤.៣៥៣	៣.៩៧៤.១១២	៨៩៤.៧៨៥	៩៧៦.២០០
ខាតពីការថយចុះតម្លៃឥណទាន	៧៦.២១៦.៨០៥	៣០.២៩៩.០៣៧	១៨.៩៧៣.៥៦៤	៧.៤៤២.៦៥២
ចំណេញសុទ្ធពីការរំលស់ទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាម រំលស់ថ្លៃដើម	(២.២៥៧.៧៦១)	(២.២៧៩.៨២២)	(៥៦២.០៥២)	(៥៦០.០១៥)
ចំណេញពីការលក់ទ្រព្យសកម្ម និងបរិក្ខារ (២០២)	(២០២)	(១៦៨.៩៣៩)	(៥០)	(៤១.៤៩៨)
សំវិធានធនអត្ថប្រយោជន៍បុគ្គលិក	២.០០៨.៨៥៨	១៩៥.៧១៨	៥០០.០៨៩	៤៨.០៧៦
ចំណេញពីការប្តូររូបិយប័ណ្ណ មិនទាន់ទទួលស្គាល់	(២.៩១៨.៥៣០)	(៤២.៥៤២.១៨៧)	(៧២៦.៥៤៥)	(១០.៤៥០.០៥៩)
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ១៩)	(១៤៦.២៧២.០៨៩)	(១២៥.២១១.០៤៨)	(៣៦.៤១៣.២៦៦)	(៣០.៧៥៦.៨២៩)
បម្រែបម្រួលដើមទុនរដ្ឋបាល៖				
ទុនបម្រុងកាតព្វកិច្ច	(២.៩៧៤.០៥៣)	២៧.១៦៨.៦១៩	(៧៤០.៣៦៧)	៦.៦៧៣.៦៩៧
ឥណទាន និងបុរេប្រទាន	(១៣.៤២១.៤០៦)	(២១.៩៥២.៨៧២)	(៣.៣៤១.១៥២)	(៥.៣៩២.៥០១)
ទ្រព្យសកម្មផ្សេងៗ	(៤.៥២៣.៧៦៧)	(៤.៤២០.១៩៦)	(១.១២៦.១៥៦)	(១.០៨៥.៧៧៦)
ប្រាក់បញ្ញើរបស់ធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(៦៨.៣៦៣.៩១៧)	៦៩.៥៥៥.០៣៧	(១៧.០១៨.៦៥០)	១៧.០៨៥.៤៩២
ប្រាក់បញ្ញើរបស់អតិថិជន	៨៣.០៦៩.៦៨៦	(៥០.៦៣០.៥០២)	២០.៦៧៩.៥៣៣	(១២.៤៣៦.៨៧១)
បំណុលផ្សេងៗ	(១៤.៦៤២.៨៦០)	(១៥.៥៧០.២៩៣)	(៣.៦៤៥.២២៣)	(៣.៨២៤.៦៨៥)
សាច់ប្រាក់បានប្រើប្រាស់ក្នុងប្រតិបត្តិការ	(៦៤.០១១.១៥២)	(៩៣.៧៩៥.៤៨៥)	(១៥.៩៣៥.០៦៧)	(២៣.០៣៩.៩១២)

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៣. សាច់ប្រាក់បានប្រើប្រាស់ប្រតិបត្តិការ (ត)

សម្រាប់គោលបំណង នៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់សង្ខេបបណ្តោះអាសន្ន សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
សាច់ប្រាក់ក្នុងដៃ	១០២.៤១៥.២៩១	១០៧.៦៦៨.៧១២	២៥.៦០៣.៨២៣	២៦.៦៤៤.០៧៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា				
គណនីចរន្ត	១៣៧.១២៥.៦៨៩	១៧០.៤៤២.៣៦៣	៣៤.២៨១.៤២២	៤២.១៧៨.២៦៤
គណនីទូទាត់	២៩.៣៣២.៨៥៨	២៨.០៨០.៨៧៧	៧.៣៣៣.២១៥	៦.៩៤៨.៩៩២
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា				
គណនីចរន្ត	១៩៦.១៩៤.៧៧៥	២០៤.៤៤០.៩៤៤	៤៩.០៤៨.៦៩៤	៥០.៥៩១.៦៧១
គណនីសន្សំ	១០៨.៣០២.៧៨៩	២៥២.០៦៨.៤៥៥	២៧.០៧៥.៦៩៧	៦២.៣៧៧.៧៤២
គណនីមានកាលកំណត់				
(កាលស្ថានដំបូងរហូតដល់៣ខែ)	២២៨.២០៦.៩២៩	៦៣.៤៤៨.៥៨៩	៥៧.០៥១.៧៣២	១៥.៧០១.២១០
គណនីវិបាកប្រាក់	(៧.៩៦០.០០០)	-	(១.៩៩០.០០០)	-
	<u>៧៩៣.៦១៨.៣៣១</u>	<u>៨២៦.១៩៩.៩៤០</u>	<u>១៩៨.៨០៤.៩៤៣</u>	<u>២០៤.៤៤១.៩៥៥</u>

២៤. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

នៅក្នុងដំណើរការអាជីវកម្មធម្មតា ក្រុមហ៊ុនមានប្រតិបត្តិការមួយចំនួនជាមួយសម្ព័ន្ធព្យាបាល។ ទំហំប្រតិបត្តិការ សមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ការិយបរិច្ឆេទ ព្រមទាំងចំណាយនិងចំណូលពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

(ក) សម្ព័ន្ធព្យាបាល និងទំនាក់ទំនង

សម្ព័ន្ធព្យាបាល និងទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖

ទំនាក់ទំនង	សម្ព័ន្ធព្យាបាល
ក្រុមហ៊ុនមេជំរាញ់	ក្រុមហ៊ុន LOLC Holdings Plc.
ភាគទុនិក	ក្រុមហ៊ុន LOLC Asia Private Limited
	ក្រុមហ៊ុន TPC-ESOP Co., Ltd.
ក្រុមហ៊ុនពាក់ព័ន្ធ	អង្គភាពដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	អភិបាលទាំងអស់របស់ក្រុមហ៊ុន ជាអ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗ ចំពោះគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងបុគ្គលិកគណៈគ្រប់គ្រង (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៤. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធឯភាព (ត)

(ខ) ឥណទាន និងបុរេប្រទានផ្តល់ឲ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ឥណទានផ្តល់ឲ្យបុគ្គលិក				
គណៈគ្រប់គ្រងសំខាន់ៗ	២.៥៦២.១៦៣	២.៨៩៥.១០០	៦១៥.៥៤១	៧១៩.២៨០

ឥណទាននិងបុរេប្រទានផ្តល់ឲ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ស្ថិតនៅក្នុងចន្លោះពី ៧.៦៦% ទៅ ១៤.៤០% ក្នុងមួយឆ្នាំ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៧.៦៦% ទៅ ១៤.៤០% ក្នុងមួយឆ្នាំ)។ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកនៃឥណទានផ្តល់ឲ្យសម្ព័ន្ធឯភាពត្រូវបានទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទមានចំនួន ៧១៣ ពាន់រៀល (ឆ្នាំ២០២៤៖ ៤៧៣ ពាន់រៀល)។

(គ) សមតុល្យជាមួយសម្ព័ន្ធឯភាព

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ទឹកប្រាក់ត្រូវសងក្រុមហ៊ុនសម្ព័ន្ធឯភាព	៣.០៣៧.៤៩៦	២.២១០.៣៣៦	៧៥៩.៣៧៤	៥៤៩.១៥២
ប្រាក់បញ្ញើរបស់សម្ព័ន្ធឯភាព				
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ភាគទុនិក	១០០.១៧៣	១០០.៦៧០	២៥.០៤៣	២៥.០១១
ក្រុមប្រឹក្សាភិបាល	២.៣១១.០៤៤	២.២២៤.១៥៧	៥៧៧.៧៦១	៥៥២.៥៨៦
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១៩.៩៨០.៧៨៤	១៨.២៤២.១៦៩	៤.៩៩៥.១៩៦	៤.៥៣២.២១៦
ក្រុមហ៊ុនសម្ព័ន្ធឯភាព	៤.៩៣៧.៤៧៦	១.១៦៨.៥០១	១.២៣៤.៣៦៩	២៩០.៣១១
	២៧.៣៦៥.៤៧៧	២១.៧៣៩.៤៩៧	៦.៨៣២.៣៦៩	៥.៤០០.១៦៤
ការប្រាក់ត្រូវបង់	៧៦៩.១០២	៧៥៦.៤៨២	១៩២.២៧៦	១៨៧.៩៧១

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៤. ប្រតិបត្តិការ និងសមតុល្យសម្ព័ន្ធភាគី (ត)

(គ) សមតុល្យសម្ព័ន្ធភាគី (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ភាគទុនិក	៣.០០%-៧.០០%	៣.០០%-៧.០០%
ក្រុមប្រឹក្សាភិបាល	៣.០០%-៧.៧៥%	៣.០០%-៧.៧៥%
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៣.០០%-៩.១៣%	០.០០%-៩.១៣%
ក្រុមហ៊ុនសម្ព័ន្ធភាគី	១.០០%-៣.០០%	០.០០%-៣.០០%

(ឃ) ប្រតិបត្តិការជាមួយសម្ព័ន្ធភាគី

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
(i) ចំណូលពីក្រុមហ៊ុនសម្ព័ន្ធភាគី៖				
ចំណូលពីការជួល	-	១៣.៦៧៩	-	៣.៣៦០
ចំណូលពីកម្រៃសេវាគ្រប់គ្រង	៤៥.៦៤៥	៥០.៨៨៣	១១.៣៦៣	១២.៤៩៩
ចំណូលកម្រៃជើងសារ	២.៥០៣.២៩០	១.៦២៤.៤៣៦	៦២៣.១៧៤	៣៩៩.០២៦
	<u>២.៥៤៨.៩៣៥</u>	<u>១.៦៨៨.៩៩៤</u>	<u>៦៣៤.៥៣៧</u>	<u>៤១៤.៨៨៥</u>
(ii) ចំណាយក្រុមហ៊ុនសម្ព័ន្ធភាគី៖				
កម្រៃអាជ្ញាប័ណ្ណ	១៦៤.៦៤៩	១៥៦.២១៣	៤០.៩៨៨	៣៨.៣៧២
កម្រៃសម្រាប់ការប្រឹក្សា និងការគាំទ្រ ផ្នែកព័ត៌មានវិទ្យា	៤២៥.៦៧៣	២៨១.៦៥២	១០៥.៩៦៨	៦៩.១៨៥
	<u>៥៩០.៣២២</u>	<u>៤៣៧.៨៦៥</u>	<u>១៤៦.៩៥៦</u>	<u>១០៧.៥៥៧</u>
(iii) ចំណូលចំណាយការប្រាក់៖				
ចំណូលការប្រាក់	៥៧.៤៣៩	៨៤.៥៨៨	១៤.២៩៩	២០.៧៧៨
ចំណាយការប្រាក់	<u>៣១៥.០១១</u>	<u>២៧០.៣២៤</u>	<u>៧៨.៤១៩</u>	<u>៦៦.៤០២</u>

ប្រតិបត្តិការជាមួយសម្ព័ន្ធភាគីត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌពាណិជ្ជកម្មធម្មតា។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៤. ប្រតិបត្តិការ និងសមតុល្យសម្ព័ន្ធភាព (ត)

(ង) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
កម្រៃរបស់អភិបាល	១៨០.៩៥០	១៨៨.៣១៧	៤៥.០៤៦	៤៦.២៥៨
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ				
របស់គណៈគ្រប់គ្រងសំខាន់ៗ	៣.២២៦.០៦២	៣.១៨៦.៣៧៦	៨០៣.១០២	៧៨២.៧០១
	៣.៤០៧.០១២	៣.៣៧៤.៦៩៣	៨៤៨.១៤៨	៨២៨.៩៥៩

២៥. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នភាពអំពីការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលក្រុមហ៊ុនបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុងក្រោយបំផុតមក។

(ក) ឋានានុក្រមនៃតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាន របស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របក្រុមហ៊ុនបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នាក្នុងស្តង់ដាគណនេយ្យ។ ការពន្យល់អំពីកម្រិតនីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលត្រូវបានវាស់វែង និងត្រូវបានកត់ត្រាតាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តាមមូលដ្ឋានដែលបានកើតឡើង៖

	កម្រិត ១ ពាន់រៀល	កម្រិត ២ ពាន់រៀល	កម្រិត ៣ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)</i>				
មូលបត្រភាគហ៊ុន	-	-	៦០.០០០	៦០.០០០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៦០.០០០	៦០.០០០
<i>គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))</i>				
	-	-	១៥.០០០	១៥.០០០

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៥. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ក) ឋានានុក្រមនៃតម្លៃសមស្រប (ត)

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលត្រូវបានវាស់វែង និងត្រូវបានកត់ត្រាតាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តាមមូលដ្ឋានដែលបានកើតឡើង៖ (ត)

	កម្រិត ១ ពាន់រៀល	កម្រិត ២ ពាន់រៀល	កម្រិត ៣ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រភាគហ៊ុន	-	-	៦០.៣៧៥	៦០.៣៧៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៦០.៣៧៥	៦០.៣៧៥
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	-	-	១៥.០០០	១៥.០០០

កម្រិត១៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេ ដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារនាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត១។

កម្រិត២៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ ដូចជា ដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពដាក់លក់។ ប្រសិនបើទិន្នន័យដាក់លក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយអាចអង្កេតបាន ឧបករណ៍នោះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត២។

កម្រិត៣៖ ប្រសិនបើទិន្នន័យដាក់លក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត៣។ វាគឺជាឧបករណ៍សម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៥. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការវាស់វែងតម្លៃសមស្របដោយប្រើទិន្នន័យជាក់លាក់មិនអាចអង្កេតបាន (កម្រិត៣)

មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី គឺការវិនិយោគនៅក្នុងការិយាល័យឥណទាននៃកម្ពុជា ("CBC") ដែលត្រូវវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់ដើម្បីជួញដូរទេ ហើយក្រុមហ៊ុនបានសម្រេចជ្រើសរើសយកការកត់ត្រាលើកដំបូងរបស់វា ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI។ នេះគឺជាការវិនិយោគយុទ្ធសាស្ត្រ ហើយក្រុមហ៊ុនចាត់ទុកថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

FVOCI ត្រូវបានកំណត់ដោយផ្អែកទៅតាមតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បបរមាដែលបានប្រើប្រាស់ ត្រូវបានកែតម្រូវទៅតាមហានិភ័យឥណទានរបស់ភាគីដៃគូ ឬហានិភ័យឥណទានរបស់ក្រុមហ៊ុនផ្ទាល់។

មិនមានការកត់ត្រាចំណេញឬខាតនៅក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្រប ប្រហាក់ប្រហែលនឹងតម្លៃយោង។

(គ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា និងធនាគារ

តម្លៃយោងនៃប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ប្រាក់ការវិនិយោគលើមូលបត្រតាមរំលស់ថ្លៃដើម

ការវិនិយោគលើមូលបត្រតាមរំលស់ថ្លៃដើម រួមមានការវិនិយោគលើមូលបត្របំណុលរដ្ឋាភិបាល ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម និងត្រូវបានទិញ ក្នុងគោលបំណងកាន់កាប់រហូតដល់កាលស្ថានរបស់វា ដើម្បីទទួលបានការប្រាក់។

(iii) ការវិនិយោគទុនក្នុងក្រុមហ៊ុនសមាគម

ការវិនិយោគទុនក្នុងក្រុមហ៊ុនសមាគម ត្រូវបានគណនាលើតម្លៃដើមដកការខាតបង់លើឱនភាពនៃតម្លៃបង្គុំ។ ចំណូលភាគលាភពីការវិនិយោគទុនក្នុងក្រុមហ៊ុនសមាគម ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិក្នុងការទទួលបានរបស់ក្រុមហ៊ុនដែលជាការទូទាត់ដែលត្រូវបានប្រកាស។ ចំណូលភាគលាភនេះត្រូវទទួលស្គាល់នៅក្នុងចំណូលផ្សេងៗ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៥. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប (ត)

(iv) ឥណទាន និងបុរេប្រទាន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និង បុរេប្រទានអតិថិជនរយៈពេលវែងមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរបាយការណ៍។

(v) ប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាងត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

(vi) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(vii) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វាប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២៦. យថាភាពលើពន្ធ

ក្រុមហ៊ុនវាយតម្លៃកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធជាធរមាន នានាគិតត្រឹមកាលបរិច្ឆេទរាយការណ៍។ ដោយសារតែលក្ខណៈវិវត្តន៍នៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធ ជាក់លាក់មួយចំនួន តម្រូវឲ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យ ក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ក្រុមហ៊ុន និងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែល ពាក់ព័ន្ធ។ ទោះបីជាក្រុមហ៊ុនខិតខំអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធនាពេល បច្ចុប្បន្នក្តី ការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗពីគ្នា។ និយ័តកម្មនានា (ប្រសិនបើមាន) ដែលជាលទ្ធផលនៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ នឹងត្រូវដាក់ បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ទៅតាមករណ៍ជាក់ស្តែងនៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។